



# មេឡាជាតិរបបសន្តិសុខសង្គម Nation Social Security Fund



ខ្ញុំសូមអរគុណយ៉ាងធំធេងដល់មេឡាជាតិ  
របបសន្តិសុខសង្គម ដែលបានផ្តល់ការព្យាបាល  
រមួសរបស់ខ្ញុំរហូតដល់ជាសះស្បើយ ចែមទាំងបាន  
ផ្តល់ឧបករណ៍ អវយវៈសិប្បនិម្មិត និងអត្ថប្រយោជន៍  
ផ្សេងៗផងដែរ។

ជំនាវដ្ឋានៈ តែម តាន



# មាតិកា


ព្រឹត្តិបត្រព័ត៌មានបេឡាពាសរបបសន្តិសុខសង្គម

- ១. រចនាសម្ព័ន្ធជាត់តាំងបេឡាជាតិរបបសន្តិសុខសង្គម ..... ៣
- ២. ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១២ ..... ៤
- ៣. កិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់  
ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ(ស.ទ.ប.ក)..... ៦
- ៤. ពិធីប្រជុំអបអរសាទរទិវាសុខភាពសុវត្ថិភាពការងារ ..... ៨
- ៥. ពិធីប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ  
សុវត្ថិភាពការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម វិធានការទប់  
ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយមធ្យោបាយ  
ដឹកជញ្ជូនកម្មករនិយោជិត..... ១០
- ៦. លទ្ធផលការងារប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស ..... ១២
- ៧. ការពង្រីកវិសាលភាពរបបធានារ៉ាប់រងហានិភ័យការងារ..... ១៣
- ៨. លទ្ធផលប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តរបបធានា  
រ៉ាប់រងហានិភ័យការងារ ..... ១៥
- ៩. ការចុះបញ្ជីកា និងបង់ភាគទានរបស់ ប.ស.ស ឆមាសទី១ ឆ្នាំ២០១៣ ..... ១៧
- ១០. វិធានការផ្តល់តារាកាលិក (អត្ថប្រយោជន៍) របស់ ប.ស.ស ឆ្នាំ២០១៣ ..... ១៨
- ១១. ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម..... ១៩
- ១២. វគ្គបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ប.ស.ស មកពីតាមបណ្តារាជធានី-ខេត្ត... ២១
- ១៣. វគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញផ្ទៃក្នុងបេឡាជាតិ  
របបសន្តិសុខសង្គម ..... ២២
- ១៤. លទ្ធផលការងាររបស់គណៈកម្មការវេជ្ជសាស្ត្រ..... ២៤
- ១៥. សកម្មភាពក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ..... ២៥
- ១៦. ការត្រៀមរៀបចំអនុវត្តជំហានទី២..... ២៧
- ១៧. អាសយដ្ឋានមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស ..... ២៩
- ១៨. ការិយាល័យ ប.ស.ស តាមបណ្តាលរាជធានី-ខេត្ត ..... ៣៣
- ១៩. ក្រុមប្រចាំការ Hotline 24 ម៉ោង ..... ៣៥
- ២០. ខ្លឹមសារចុះផ្សាយតាមសារព័ត៌មានកាសែត និងទូរទស្សន៍ ស្តីពីការ..... ៣៦
- ២១. ប្រកាសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ..... ៣៩
- ២២. ពាក្យកាព្យបញ្ជាក់ពីលទ្ធផលដែលបុគ្គលប្រព្រឹត្តអំពើអបាយមុខ..... ៤០



រចនាសម្ព័ន្ធព្រឹត្តិបត្រ ប.ស.ស		
ចាងហ្វាង	លោក	អ៊ុក សមវិទ្យា
និពន្ធនាយក	លោក	ជាំ ប៊ុនរិទ្ធ
និពន្ធនាយករង	លោក	ខ្លុង ច័ន្ទតារា
លេខានិពន្ធ	កញ្ញា	ចាន់ ស៊ីណូន
ផ្នែកកុំព្យូទ័រ	លោក	កឹម ចណ្ណារិទ្ធ
ក្រុមព័ត៌មាន	លោក	ខៀវ ណារ៉េត
	លោក	ចាយ សំណាង
	លោក	យុន វិចិត្រ

# របៀបវារៈប្រតិបត្តិការ និងប្រតិបត្តិការស្នាក់នៅ



# ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១២ និងលើកទិសដៅអនុវត្ត បន្តសម្រាប់ឆ្នាំ២០១៣ របស់បេឡាជាតិរបបសន្តិសុខសង្គម ( ប.ស.ស )

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៨និង១០នាទីព្រឹកនៅសណ្ឋាគារភ្នំពេញ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១២ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៣ ក្រោមអធិបតីភាពបើកកិច្ចប្រជុំ **ឯកឧត្តម សេង សក្កា** ប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងក្នុងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម វង សុភ** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សមាសភាពចូលរួមមានថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបុគ្គលិកមកពីតាមបណ្តាក្រសួងអង្គការ សមាគម និងស្ថាប័នពាក់ព័ន្ធនានាមួយចំនួនទៀត ។

ជាកិច្ចចាប់ផ្តើមនៃពិធីបើក **ឯកឧត្តម សេង សក្កា** ប្រធានក្រុមប្រឹក្សាភិបាលនៃប.ស.ស បានថ្លែងសុន្ទរកថាដោយមានខ្លឹមសារថាក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ក្នុងរយៈពេលជិតពីរអាណត្តិមកនេះបានរៀបចំកិច្ចប្រជុំបានចំនួន៣៤លើក ដើម្បីពិភាក្សាអនុម័តទៅលើឯកសារ គតិយុត្ត ផែនការ និងគោល



**ឯកឧត្តម សេង សក្កា** អញ្ជើញថ្លែងសុន្ទរកថាក្នុងអង្គពិធី



**ឯកឧត្តម វង សុភ** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១២

នយោបាយសម្រាប់កិច្ចដំណើរការនៃ ប.ស.ស ក្នុងនោះមានដូចជា៖ អនុម័តផែនការចំណូល-ចំណាយរបស់ ប.ស.ស ឆ្នាំ២០១៣ បានរៀបចំប្រកាសអន្តរក្រសួងស្តីពីការបង្កើតគណៈកម្មការរៀបចំយន្តការនៃការទូទាត់សេវាសុខាភិបាលសម្រាប់ត្រៀមដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព ក្នុងឆ្នាំ២០១៣នេះ បានរៀបចំសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក) ក្នុងន័យលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែយល់ច្បាស់ពីមូលហេតុ វិធានការអប់រំណែនាំដែលស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្ការទប់ស្កាត់ករណីគ្រោះថ្នាក់ពេលធ្វើដំណើររបស់បងប្អូនកម្មករកម្មការិនីឱ្យស្ថិតនៅក្នុងកំរិតទាបបំផុត។ ក្នុងឱកាសនោះឯកឧត្តម ក៏បានលើកឡើងបញ្ហាមួយចំនួនទាក់ទងនឹងនិយោជក និងកម្មករនិយោជិត ជាពិសេសស្ថានភាពគ្រោះថ្នាក់ការងារផងដែរ ដែលទាំងអស់នេះ ឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយចំនួនដល់និយោជក

ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និង ប.ស.ស សូមចូលរួមជួយគាំទ្រគ្នា ដើម្បីពង្រឹងការអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារក្នុងឆ្នាំ២០១៣នេះឱ្យកាន់តែប្រសើរថែមទៀត។ ដោយយោងទៅលើការវិវឌ្ឍន៍រីកចំរើននៃសេដ្ឋកិច្ចជាតិ និងវិស័យការងារនៅកម្ពុជា ប.ស.ស បានរៀបចំនូវនីតិវិធី និងឯកសារគតិយុត្តមួយចំនួនក្នុងការត្រៀមរៀបចំអនុវត្តជំហានទី២ គឺ“របបធានារ៉ាប់រងសុខភាព” ដើម្បីធានាដល់កម្មករនិយោជិតឱ្យទទួលបាននូវការថែទាំសុខភាព ការការពារប្រឆាំងនឹងភាពប្រថុយប្រថាននៃការចំណាយលើផ្នែកសុខភាព និងមានការរក្សាស្ថិរភាពប្រាក់ចំណូលនៅពេលមានជំងឺមាតុភាព ជាយថាភាពផ្សេងៗទៀត ។

បន្ទាប់មក លោក **វ៉ិកត សមវិធាន** នាយក ប.ស.ស បានធ្វើកិច្ចស្នាគមន៍ ចំពោះសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមប្រជុំ និងបានធ្វើបទបង្ហាញអំពីលទ្ធផលការងារឆ្នាំ២០១២ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៣ របស់ ប.ស.ស ដែលរួម



មន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញអញ្ជើញចូលរួមក្នុងអង្គពិធី

មាន៖ លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ ២០១២ ភាពងាយស្រួល និងភាពលំបាក នៃ ការអនុវត្តការងារ ស្ថានភាពបច្ចុប្បន្ន និង ទិសដៅអនុវត្តការងារបន្តរបស់ ប.ស.ស។

ជាថ្មីម្តងទៀតក្នុងពិធីបិទកិច្ចប្រជុំបូក សរុប **លោក អ៊ុក សមវិធា** នាយក ប.ស.ស បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ **ឯកឧត្តម វង សុត** រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១២ និងទិស ដៅអនុវត្តបន្តឆ្នាំ២០១៣ របស់ ប.ស.ស នាពេលនេះ។ បន្ទាប់មក លោកនាយក បាន ស្នើសុំឱ្យសមាជិកសមាជិកា អង្គប្រជុំផ្តល់នូវ ចំណុចប្រឈម/បញ្ហាលំបាកក្នុងការផ្តល់ សេវាសន្តិសុខសង្គម ពិសេសការអនុវត្តរបប ធានារ៉ាប់រងហានិភ័យការងារតាមរយៈលិខិត ឬធ្វើជាសារអេឡិចត្រូនិចដើម្បីអង្គការពិនិត្យ ឆ្លើយតប និងធ្វើការកែលំអតាមដែលអាចធ្វើ ទៅបាន និងតាមលទ្ធភាពដែលមានចែងក្នុង ច្បាប់ និងរាយការណ៍ជូនបន្ថែមថាអង្គប្រជុំ ទាំងមូលបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងារ ដែលសម្រេចបាន និងបានរៀបចំទិស ដៅការងារអនុវត្តឆ្នាំ២០១៣ របស់ ប.ស.ស ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយចំទិសដៅ ឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃស្ថានភាព

សេដ្ឋកិច្ច និងសង្គម។  
 ជា កិ ច្ច ប ញ ប់ នៃ ពិ ធី បិ ទ អ ង ្គ ប្រជុំ **ឯកឧត្តម វង សុត** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញមាន ប្រសាសន៍ថា នៅក្នុងបរិបទដែលប្រទេស កម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ការធានា រ៉ាប់រងសន្តិសុខសង្គមមានសារៈសំខាន់ណាស់ សម្រាប់កម្មករនិយោជិត ដែលបម្រើការងារ នៅតាមសហគ្រាសគ្រឹះស្ថានដោយបានផ្តល់ នូវការគាំពារសង្គម ធានាបាននូវសន្តិសុខ ប្រាក់ ចំណូល ពោលគឺមានន័យថាគ្មាន សមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យ ដោយមិនអាចងើបរួចនោះទេ និងរួមចំណែក យ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយ ភាពក្រីក្រ របស់រាជរដ្ឋាភិបាលតាមរយៈការ កាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នក មាន និងអ្នកក្រដើម្បីធានាអោយមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម ។ ឆ្លៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ **ឯកឧត្តម រដ្ឋមន្ត្រី** បានផ្តល់នូវអនុសាសន៍មួយចំនួន ទាក់ទងនឹងការអនុវត្តច្បាប់ស្តីពី របបសន្តិសុខ សង្គមសម្រាប់ជនទាំងឡាយដែលស្ថិត នៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន៖ ការពង្រឹងការត្រួតពិនិត្យស្ថានភាពការងារ តាមសហគ្រាស គ្រឹះស្ថាន រៀបចំបែបបទនិង នីតិវិធីផ្តល់ការកាលិកឱ្យកាន់តែល្អប្រសើរ និងធានាឱ្យបាននូវប្រសិទ្ធភាព គម្លាតភាព និង

គណនេយ្យភាពចំពោះ ”របបធានារ៉ាប់រង សុខភាព” ជាជំហានទី២ ដែលនឹងអនុវត្តក្នុង ឆ្នាំ២០១៣នេះ និង ”របបធានារ៉ាប់រងប្រាក់ សោធននិវត្តន៍” ក្នុង ឆ្នាំ២០១៥ តាមផែនការ គ្រោងទុក ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ច ជាតិជាក់ស្តែង។ **ឯកឧត្តម រដ្ឋមន្ត្រី** បាន បន្ថែមទៀតថា និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវចូលរួមអនុវត្តច្បាប់ឱ្យ បានល្អ និងត្រូវសហការជាមួយ ប.ស.ស ក្នុង ការរាយការណ៍ពីចំនួនសាខារបស់ ក្រុមហ៊ុន ចំនួនកម្មករនិយោជិត និង ប្រាក់បៀវត្សរ៍ និង ត្រូវផ្តល់របាយការណ៍ហានិភ័យការងារឱ្យ បានទាន់ពេលវេលាដើម្បីកុំអោយបាត់បង់ អត្ថប្រយោជន៍របស់កម្មករនិយោជិត និងមាន លទ្ធភាពស្របច្បាប់គ្រប់គ្រាន់ក្នុងការផ្តល់ការ កាលិកឱ្យបានឆាប់រហ័ស ។ ចំណែកនិយោជក ឬ តំណាងសហគ្រាសគ្រឹះស្ថានត្រូវចាត់វិធាន ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារតាម ការណែនាំរបស់ក្រសួង និងអង្គភាពពាក់ព័ន្ធឱ្យ នៅក្នុងកំរិតទាបបំផុត ដើម្បីការពារសុវត្ថិភាព និងលើកកម្ពស់សុខុមាលភាពកម្មករ និយោជិត ដើម្បីជំរុញសង្វាក់ផលិតកម្មឱ្យមានភាពរីក ចំរើនឡើង។ កម្មករនិយោជិតត្រូវយល់អំពី សិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនដែលមាន ចែងនៅក្នុងច្បាប់។  
 ទន្ទឹមនឹងនោះ **ឯកឧត្តម រដ្ឋមន្ត្រី** បាន រំលឹកដល់បងប្អូនកម្មករនិយោជិតទាំងអស់ ពិសេសអ្នកបើកបរដឹកជញ្ជូនកម្មករនិយោជិត ត្រូវទន្ទេញឱ្យរត់មាត់នូវពាក្យស្លោក “ថ្ងៃហ្នឹង និងថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដើម្បីបញ្ឈប់សកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ តទៅទៀត បើស្រវឹងកុំបើកបរ និងមិនត្រូវ សេពគ្រឿងញៀន គ្រឿងស្រវឹង ឱ្យស្របទៅ តាមអនុសាសន៍របស់ **សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក ឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃ វិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ។

# កិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) ឆ្នាំ២០១២ និងទិសដៅអនុវត្តការកិច្ចបន្ត



**ឯកឧត្តម វង សុភ** អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ស.ទ.ប.ក ឆ្នាំ២០១២

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៨ និង៣០នាទីព្រឹក នាសាលាប្រជុំ ទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងាររបស់ គណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់

ការងារ(ស.ទ.ប.ក) ឆ្នាំ២០១២ និងផ្សព្វផ្សាយ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម វង សុភ** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ មន្ត្រីក្រោមឱវាទ តំណាង

មន្ទីរពេទ្យ តំណាងសហជីព កម្មករនិយោជិត តំណាងនិយោជក អង្គការជាតិ/អន្តរជាតិ ប្រធាន អនុប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ទាំង២៤រាជធានី/ខេត្ត និង អង្គការពាក់ព័ន្ធសរុបទាំងអស់ប្រមាណ ៣០០នាក់ ក្រោមការរៀបចំដោយបេឡាជាតិ របបសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។



**លោក អ៊ុក សម វិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គមអញ្ជើញឡើងថ្លែងសុន្ទរកថា

ក្នុងឱកាសនោះដែរ **លោក អ៊ុក សម វិទ្យា** នាយក ប.ស.ស បានលើកឡើងពីកិច្ច ដំណើរការ របស់ ប.ស.ស ដែលគិតមកដល់ ឆ្នាំ២០១៣នេះ មានរយៈពេលជិត ៥ឆ្នាំ ហើយ ការងារទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នានោះដែរក៏មានបញ្ហាប្រឈមមួយ ចំនួនតូចបានកើតឡើងនឹងកំពុងធ្វើការដោះ ស្រាយជាបណ្តើរៗទៅតាមនីតិវិធី។ ម៉្យាង ទៀតដោយមើលឃើញនៅតាមរោងចក្រ មួយចំនួនជួបប្រទះនូវករណីសន្លប់ ក្រសួង បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ



**លោក ម៉ុក វណ្ណថាត** ប្រធានគណៈកម្មការ ស.ទ.ប.ក អញ្ជើញឡើងធ្វើបទបង្ហាញ

សិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ការងារ ហៅកាត់ថា ស.ទ.ប.ក ដើម្បីចុះអង្កេតតាមជានរកមូលហេតុ នៃការ ដួលសន្លប់ និងចាត់វិធានការភ្លាមៗឱ្យម្ចាស់ ឬតំណាងរោងចក្រធ្វើការកែលម្អចំណុចខ្លះ ខាតនានាឱ្យមានប្រសិទ្ធភាព ស្របគ្នានេះដែរ គណៈកម្មការ ស.ទ.ប.ក ដោយមានការ សហការពី ប.ស.ស ក៏បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអប់រំ អំពីលក្ខខណ្ឌការងារអនាម័យ សុវត្ថិភាពការងារ អត្ថប្រយោជន៍របបសន្តិ សុខសង្គម វិធានការទប់ស្កាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ចរាចរណ៍ដោយមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិត ផងដែរ។ បើគិត ត្រឹម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ ស.ទ.ប.ក រៀបចំកិច្ចប្រជុំបានចំនួន ១៥លើក មានរោង ចក្រចូលរួមចំនួន ១០៥ កម្មករចូលរួមមាន ប្រមាណ២៨,០០០នាក់។

នៅក្នុងពិធីដ៏ឧដ្ឋង្គុតមនេះ **ឯកឧត្តម វណ្ណថាត សួត** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ពីការរីក ចំរើនរបស់អង្គការ ប.ស.ស តាមរយៈការ អនុវត្តរបបធានារ៉ាប់រងហានិភ័យការងារជា ជំហានទី១ និងគ្រោងរៀបចំសម្រាប់ការ ប្រតិបត្តិជំហានទី២ “របបធានារ៉ាប់រងសុខភាព” និងជំហានទី៣ “របបប្រាក់សោធននិវត្តន៍” ដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ។

ចំពោះបញ្ហា ដួលសន្លប់ក្នុងរយៈពេលមួយឆ្នាំ កន្លងមក(២០១១-២០១២) ស.ទ.ប.ក បាន រកឃើញថាបាតុភាពកម្មករដួលសន្លប់ថយ ចុះប្រមាណ១៥% ទោះជាមានរោងចក្រមានការ កើនឡើងក៏ដោយ។ ទោះបីបែបនេះក្តី ក៏ក្រសួង មិនព្រងើយកន្តើយឡើយដោយបានរៀបចំធ្វើ យុទ្ធនាការផ្សព្វផ្សាយអប់រំ តាមបណ្តារោងចក្រ កាត់ដេរ និងស្បែកជើងដើម្បីបង្កើនការយល់ ដឹងឱ្យបានទូលំទូលាយ និងរួមគ្នាបង្ការទប់ស្កាត់ ករណីដួលសន្លប់ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែម ទៀត។ ទន្ទឹមនឹងនោះដែរ **ឯកឧត្តមរដ្ឋមន្ត្រី** បានផ្តាំផ្ញើ និងសំណូមពរដល់អង្គការពាក់

ព័ន្ធឱ្យសហការ និងជួយដោះស្រាយនូវបញ្ហា គន្លឹះមួយចំនួនក្នុងន័យទប់ស្កាត់ និងបង្ការ បញ្ហាអសកម្មនានា ដែលកើតឡើងនៅក្នុង រោងចក្រ សំណូមពរឱ្យមានកិច្ចប្រជុំជាប្រចាំ រវាងនិយោជក និងសហជីព ដើម្បីអាចក្តាប់ បាននូវបញ្ហារាំងស្ទះនានា និងមានវិធានការ ទប់ស្កាត់ទាន់ពេលវេលា។ ចំពោះការបម្រើ សេវាសាធារណៈ **ឯកឧត្តមរដ្ឋមន្ត្រី** បាន ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវ ខិតខំអនុវត្តឱ្យបានល្អ ប្រសើរជៀសវាងបញ្ហា មិនប្រក្រតីណាមួយកើតឡើងដូចដែលក្រសួង បានកំណត់ជាមួយក្រសួងពាក់ព័ន្ធនានាដែរ។



និយោជកឡើងមានមតិក្នុងអង្គពិធី

# ពិធីប្រជុំអបអរសាទរទិវាសុខភាពសុវត្ថិភាពការងារ ក្រោមប្រធានបទ

“លើកកម្ពស់អគ្គិភ័យ និងបង្ការគ្រោះថ្នាក់ការងារនៅកម្ពុជា”

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ថ្ងៃទី២៨ មេសា ២០១៣



**ឯកឧត្តម វង សុភ** អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស.ទ.ប.ក ជាអធិបតីនៅតំបន់សេដ្ឋកិច្ចពិសេស

កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ៨:០០ នាទីព្រឹក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានសហការឧបត្ថម្ភរៀបចំឡើងដោយបេឡាជាតិរបបសន្តិសុខសង្គម នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡេង គុង ប្រធាននាយកដ្ឋានពេទ្យ

ការងារ **លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គម លោកជំទាវឧកញ៉ា **លឹម ឈីវហ្វូ** អគ្គនាយិកាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកស្រី Jill Tucker តំណាងអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា និងជាទីប្រឹក្សាបច្ចេកទេសសម្រាប់រោងចក្រឱ្យកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងកម្មករនិយោជិតចូលរួមសរុបប្រមាណជា ១,២៧៩ នាក់។

បណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា និងមានអង្គការពាក់ព័ន្ធ បានបើកពិធីអបអរសាទរទិវាសុខភាពសុវត្ថិភាពការងារ ក្រោមប្រធានបទ “ការលើកកម្ពស់អគ្គិភ័យ និងបង្ការគ្រោះថ្នាក់ការងារនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម វង សុភ** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡេង គុង ប្រធាននាយកដ្ឋានពេទ្យ



**លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គមអញ្ជើញឡើងថ្លែងសន្ទរកថា

ក្រោយពីការថ្លែងសន្ទរកថា និងមតិស្វាគមន៍របស់ **លោក ឡេង គុង** ប្រធាននាយកដ្ឋានពេទ្យការងារ ស្តីពីការលើកកម្ពស់សុវត្ថិភាពអគ្គិភ័យ និងការបង្ការគ្រោះថ្នាក់ការងារនៅកម្ពុជា **លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គមបានថ្លែងអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ការងារ និងវិធានការបង្ការ។ លោកជំទាវ **ឧកញ៉ា លឹម ឈីវហ្វូ** អគ្គនាយិកាក្រុមហ៊ុន



តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានលើឡើង អំពីប្រវត្តិ និងការរីកចំរើនរបស់តំបន់សេដ្ឋកិច្ច ពិសេស ព្រមទាំងការថ្លែងការណ៍កោតសរសើរ ពីសំណាក់ លោកស្រី Jill Tucker រដ្ឋមន្ត្រី ឯកឧត្តម វង សុត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញឡើង មានមតិស្វាគមន៍សំណេះសំណាលចំពោះ គណៈអធិបតីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង កម្មករនិយោជិតដែលបានចូលរួម។ ជាបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានគូរពណ៌នាពីនយោបាយ ឈ្នះ-ឈ្នះ របស់ **សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំឱ្យមាន ការបង្រួបបង្រួមជាតិសុខសន្តិភាពពេញ បរិបូរណ៍ និងភាពរីកចំរើនជាលំដាប់ជូន ប្រទេស។ ព្រមទាំងនោះ ឯកឧត្តម បាន លើកពីសារៈប្រយោជន៍នៃ ប.ស.ស ដែល បានជួយសម្រាលបន្ទុកជាច្រើនដល់កម្មករ និយោជិត ដូចជាករណីកម្មករជួលសន្លប់ និង ករណីកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេល ធ្វើដំណើរការរីកចំរើននៃវិស័យកាត់ដេរ និង ស្បែកជើងនៅកម្ពុជា គឺជាបទពិសោធន៍មួយ ដែលតំណាងអង្គការពលកម្មអន្តរជាតិបាន លើកឡើងមុននេះ ដើម្បីបង្ការកុំឱ្យជួបករណី អត្តិភ័យដែលបានកើតមានឡើងដូចប្រទេស បង់ក្លាដេសនោះ។ តាមទិសដៅរបស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើត គោលនយោបាយថ្មីៗចំនួនពីរបន្ថែមទៀតឱ្យ ប.ស.ស អនុវត្តបន្ទាប់ពីរបបធានារ៉ាប់រង ហានិភ័យការងារ គឺរបបធានារ៉ាប់រងសុខភាព និងរបបធានារ៉ាប់រងប្រាក់សោធននិវត្តន៍សម្រាប់ កម្មករនិយោជិតជាដើម។ ជាទីបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅចំពោះគ្រប់អង្គការពាក់ព័ន្ធដែលបានជួយ ជ្រោមជ្រែងរៀបចំពិធីនេះបានទទួលជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងន័យផ្សព្វផ្សាយអប់រំ ដើម្បីបង្ការទប់ស្កាត់ហានិភ័យនានាដែលអាច នឹងកើតមានឡើងជាយថាហេតុ។



កម្មករនិយោជិត និងអ្នកបើកបរបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស.ទ.ប.ក



លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារឡើងថ្លែងសន្ទុកថា



លោកជំទាវឧកញ៉ា **លឹម ឈីវ្យ** អគ្គនាយកក្រុមហ៊ុនតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញឡើងថ្លែងសន្ទុកថា

ពិធីអបអរសាទរទិវាសុខភាពសុវត្ថិភាព នៅវេលាម៉ោង ១០:១០នាទីព្រឹកនាថ្ងៃខែឆ្នាំ ការងារ ក្រោមប្រធានបទ “ការលើកកម្ពស់ ដដែល ក្រោមបរិយាកាសប្រកបដោយភាព អត្តិភ័យ និងបង្ការគ្រោះថ្នាក់ការងារនៅកម្ពុជា” ស្មើទូស្មាស និងចូលរួមស្តាប់យ៉ាងយកចិត្តទុក ដាក់។ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបញ្ចប់ ដាក់។

# កិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ អន្តរប្រយោជន៍របបសន្តិសុខសង្គម វិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយ មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត រោងចក្រ SL Processing (Cambodia) Co.,Ltd

នៅរោងចក្រ SL Processing (Cambodia) Co.,Ltd នាវេលាព្រឹកម៉ោង ០៨:០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ ក្រោមកិច្ចសហការឧបត្ថម្ភរៀបចំដោយបេឡាជាតិរបបសន្តិសុខសង្គម បានបើកកិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារអន្តរប្រយោជន៍របបសន្តិសុខសង្គម វិធានការទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដោយមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ឧត្តមសេនីយ៍ ទោ ហ៊ុន ម៉ាណែត** នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការរងកងទ័ពជើងគោក **ឯកឧត្តម សេង សក្កា** អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស **លោក អ៊ុក សមរិទ្យា** នាយក ប.ស.ស **លោក ជូរ ម៉េងលី** តំណាងនាយករោងចក្រ SL ព្រមទាំងកម្មករនិយោជិត ចូលរួមសរុបប្រមាណ១,៣៦៤នាក់។



**ឯកឧត្តម ឧត្តមសេនីយ៍ ទោ ហ៊ុន ម៉ាណែត** នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទអញ្ជើញចូលរួមជាអធិបតី

**ម៉េងលី** តំណាងរោងចក្រ SL Processing រួចមក។

**លោក អ៊ុក សមរិទ្យា** នាយក ប.ស.ស និងជាប្រធាន ស.ជ.ក បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ចំពោះគណៈអធិបតី ភ្ញៀវកិត្តិយសកម្មករនិយោជិតទាំងអស់ដែលបានចូលរួម។ ដោយក្នុងនោះ សុន្ទរកថាបានបង្ហាញពីចំណាប់



អារម្មណ៍លើការអនុវត្តគោលនយោបាយរបបសន្តិសុខសង្គមដែល ក្នុងប្រវត្តិសាស្ត្រកម្ពុជាមិនធ្លាប់មាន បង្ហាញពីនីតិវិធីខ្លះៗពីរបបធានារ៉ាប់រងហានិភ័យការងារ និងបង្ហាញពីបញ្ហាប្រឈមនានាដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាកម្មករដួលសន្លប់ជាដើម។

ស្របគ្នានោះដែរ **ឯកឧត្តម សេង សក្កា** អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស បានឡើងមានមតិស្វាគមន៍ចំពោះ គណៈអធិបតី



**ឯកឧត្តម ឧត្តមសេនីយ៍ ទោ ហ៊ុន ម៉ាណែត** អញ្ជើញជាកិត្តិយសដល់ថវិការបស់ ប.ស.ស ដល់បងប្អូនកម្មករនិយោជិត

ភ្ញៀវកិត្តិយសកម្មករនិយោជិតដែលបានចូលរួម និងបានលើកឡើងពីនយោបាយ ឈ្នះ-ឈ្នះ ដែលធ្វើឱ្យគ្រប់វិស័យមានការរីកចម្រើន ដែលនាំឱ្យបង្កើតការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋបានជាច្រើន។

ជាបន្តមកទៀត **ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត** នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការរងកងទ័ពជើងគោក បានឡើងមានមតិសំណេះសំណាលដោយបានលើកឡើងពីប្រវត្តិសង្ខេប និងការរីកចម្រើន នៃរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជាដែលនាំឱ្យមានពីសារៈប្រយោជន៍នៃការធ្វើឱ្យចង្វាក់ផលិតកម្មកើនឡើង កេរ្តិ៍ឈ្មោះល្អ ព្រោះវានឹងនាំមកនូវអ្នកវិនិយោគទុនកាន់តែច្រើន មានអ្នកវិនិយោគច្រើន នាំឱ្យមានការងារច្រើន ដែលនាំឱ្យប្រជាជនមានជីវភាពធូរធារ។ ចំពោះការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ឯកឧត្តម បានសំណូមពរអនុវត្តឱ្យបានពេញទំហឹង ទោះមិនបាន១០០% ក៏ត្រូវរួមគ្នាធ្វើដែរ ព្រោះរយៈពេលកន្លងមកមានបាតុភាពវិវាទការងារកើតឡើងមិនឈប់ឈរសោះ និងសំណូមពរកម្មករនិយោជិតទាំងអស់ដោះស្រាយបញ្ហាតាមរយៈតំណាងរបស់ខ្លួនដោយសន្តិវិធី(នីតិវិធីច្បាប់)។

ចំពោះបញ្ហាប្រាក់បៀវត្ស ឯកឧត្តមបានបង្ហាញឱ្យឃើញកំណើនពី ៦១ដុល្លា ដល់ ៨០ដុល្លានៃបៀវត្សរបស់កម្មករនៅកម្ពុជា



កម្មករនិយោជិតចូលរួមក្នុងអង្គពិធី

ព្រមទាំងសំណូមពររបងប្អូនត្រូវរក្សាឆ្នាំងបាយឱ្យគង់ ទើបមិនខ្វះបាយទទួលទាន។ ទាក់ទងនឹងសុខុមាលភាព ឯកឧត្តម បានបញ្ជាក់ថា ប.ស.ស ជាអ្នកធានារ៉ាប់រងផ្តល់តារកាលិកជូនពេលជួបគ្រោះថ្នាក់ការងារជាហេតុក៏ដូចជាការបង្ការ និងទប់ស្កាត់បញ្ហាផ្សេងៗដូចអ្វីដែលបានផ្តាំផ្ញើខាងលើ។

ចុងបញ្ចប់នៃកម្មវិធី **លោក អ៊ុក សមរិទ្ធា** នាយក ប.ស.ស និង**លោកវេជ្ជ. ប៉ុក វណ្ណថាត** ប្រធានគណៈកម្មការ ស.ទ.ប.ក បានឡើងធ្វើបទបង្ហាញពីបេឡាជាតិរបបសន្តិសុខសង្គមការអនុវត្តគោលនយោបាយពង្រឹង និងពង្រីករបបសន្តិសុខសង្គម អត្ថប្រយោជន៍របបសន្តិសុខសង្គម របៀបបង្ការ និងទប់ស្កាត់ករណីសន្លប់ ពិសេសករណីគ្រោះថ្នាក់ពេលធ្វើដំណើរពីកន្លែងធ្វើការទៅផ្ទះ និងពីផ្ទះទៅកន្លែងធ្វើការ

លក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ វិធានការទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ សង្កត់ធ្ងន់ទៅលើមូលហេតុ និងការការពារករណីដួលសន្លប់ ដោយផ្ដោតលើការប្រើប្រាស់សារធាតុគីមី កំរិតសម្លេងក្នុងអគារ ការថប់អារម្មណ៍ តានតឹងអារម្មណ៍ ការសំរាក និងបរិភោគមិនគ្រប់គ្រាន់ឬគ្មានជីវជាតិ។ ឆ្លៀតឱកាសនោះដែរ លោកនាយកបានសំណូមពរអ្នកបើកបរឱ្យត្រួតពិនិត្យមើលយានយន្ត ជាប្រចាំ គោរពច្បាប់ចរាចរណ៍ និងក្រមសីលធម៌ពេលបើកបរពិសេសកុំបើកល្បឿន កុំធ្វេសប្រហែសបើកបរត្រូវប្រកាន់ស្តាំ ត្រូវគោរពសិទ្ធិអាទិភាព ស្រវឹងកុំបើកបរ គោរពស្លាកសញ្ញាចរាចរណ៍ និងកត្តាផ្សេងទៀត ដើម្បីកុំឱ្យមានគ្រោះថ្នាក់ពេលបើកបរ។



លោក អ៊ុក សមរិទ្ធា នាយក ប.ស.ស ឡើងធ្វើបទបង្ហាញអំពីរបៀបបង្ការ និងទប់ស្កាត់ករណីសន្លប់

# លទ្ធផលការងារប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម

ក្នុងរយៈពេលជិតពីរអាណត្តិមកនេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំកិច្ចប្រជុំចំនួន៣៤លើកដើម្បីពិនិត្យពិភាក្សាអនុម័តទៅលើឯកសារគតិយុត្ត ផែនការ និងគោលនយោបាយសម្រាប់កិច្ចដំណើរការនៃ ប.ស.ស ដោយទទួលបានលទ្ធផលគួរឱ្យកត់សំគាល់មានជាអាទិ៍៖ អនុម័តផែនការចំណូលចំណាយរបស់ ប.ស.ស ឆ្នាំ២០១៣ បានរៀបចំប្រកាសអន្តរក្រសួងស្តីពីការបង្កើតគណៈកម្មការរៀបចំយន្តការនៃការទូទាត់សេវាសុខាភិបាលសម្រាប់ត្រៀមដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាពក្នុងឆ្នាំ២០១៣នេះ បានរៀបចំសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក) ក្នុងន័យលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែយល់ជ្រួតជ្រាបពីមូលហេតុនៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ និងវិធានទប់ស្កាត់ ការអប់រំ ណែនាំដែលស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមបង្ការ



ឯកឧត្តម សេង សុត្តា អញ្ជើញចូលរួមដឹកនាំការប្រជុំក្រុមប្រឹក្សាភិបាល

ទប់ស្កាត់ ករណីគ្រោះថ្នាក់ពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតឱ្យស្ថិតនៅក្នុងកំរិតតិចតួចបំផុត ។

ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម បានធ្វើការប្រជុំពិភាក្សាជាមួយអង្គការពាក់ព័ន្ធនានាអំពីប្រកាស និងប្រកាសអន្តរក្រសួងផ្សេងៗដើម្បីរិះរកគ្រប់មធ្យោបាយក្នុងការដោះស្រាយនូវបញ្ហារាំង

ស្ទះជួនដល់សមាជិក ប.ស.ស ឱ្យបានទាន់ពេលវេលា។

ម្យ៉ាងទៀតក្នុងកាលៈទេសៈដ៏ប្រសើរនៃការរីកចំរើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការរីកចំរើននៃវិស័យការងារ ប.ស.ស ក្រោមការគ្រប់គ្រង និងពិភាក្សាកែសម្រួលពីក្រុមប្រឹក្សាភិបាល ប.ស.ស បានព្រាងរៀបចំនូវនីតិវិធី និងឯកសារគតិយុត្តមួយចំនួនក្នុងការត្រៀមរៀបចំអនុវត្តជំហានទី២ “របបធានារ៉ាប់រងសុខភាព”នាពេលខាងមុខដើម្បីធានាដល់កម្មករនិយោជិតឱ្យទទួលបាននូវការថែទាំសុខភាពការពារប្រឆាំងនឹងភាពប្រថុយប្រថាននៃការចំណាយលើផ្នែកសុខភាព និងការរក្សាស្ថិរភាព ប្រាក់ចំណូលនៅពេលមានជំងឺមាតុភាព និងយថាភាពផ្សេងៗទៀត ។

ទោះបីទទួលជោគជ័យច្រើនក្នុងការងាររបស់ខ្លួនក្តី ក៏ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀតដើម្បីអភិវឌ្ឍ ប.ស.ស ឱ្យកាន់តែរីកចំរើន និងបំរើឱ្យបានល្អនូវសេវាសាធារណៈរបស់ខ្លួនដល់សមាជិកទាំងអស់ ឱ្យមានគុណភាពល្អប្រសើរឡើង។



# ការពង្រីកវិសាលភាពរបបធានារ៉ាប់រងហានិភ័យការងារ នៅខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ



សកម្មភាពការងារពង្រីកវិសាលភាព ក្រោមអធិបតីភាព **ឯកឧត្តម ស្វាយ សំរិទ្ធ** អភិបាលរង  
នៃគណៈអភិបាលខេត្ត មណ្ឌលគិរី



ការចូលរួមរបស់និយោជក និងមន្ត្រីអង្គការពាក់ព័ន្ធ



សកម្មភាពការងារពង្រីកវិសាលភាព ក្រោមអធិបតីភាព **ឯកឧត្តម ប៉ាន់ ហាងផាន**  
ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី

គិតចាប់ពីដំណើរការដំបូងនៅឆ្នាំ២០០៨ រហូតមកដល់ ឆ្នាំ២០១៣ នេះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកសាខារបស់ខ្លួន គ្របដណ្តប់២៤រាជធានី/ខេត្តទូទាំងប្រទេស តាមផែនការដែលបានកំណត់ ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសំរាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងាររបបបណ្តាសហគ្រាសគ្រឹះស្ថានឱ្យអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមច្បាប់ការងារ។

ក្នុងកំឡុងឆ្នាំ២០១៣ នេះដែរ អង្គការបានធ្វើការប្រជុំផ្សព្វផ្សាយស្តីពី «ការអនុវត្តគោលនយោបាយធានារ៉ាប់រងហានិភ័យការងារ» បានគ្របដណ្តប់លើ២៤ រាជធានី-ខេត្ត ដែលចុងក្រោយនេះ អង្គការបានធ្វើការប្រជុំផ្សព្វផ្សាយបានចំនួន៤ខេត្តដែលជាខេត្តចុងក្រោយគេគឺ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ការប្រជុំផ្សព្វផ្សាយ មានគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់និយោជកដែលជានាយក ឬ ម្ចាស់សហគ្រាសគ្រឹះស្ថានឱ្យយល់ដឹងអំពីវិស័យសន្តិសុខសង្គម និងគោរពតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារក្នុងនោះផ្តោតសំខាន់ទៅលើរបបធានារ៉ាប់រងហានិភ័យការងារដែលជាជំហានទី១របស់ខ្លួនដែលបានអនុវត្តកន្លងមកឱ្យកាន់តែមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារអង្គ ប្រជុំ បាន អំ ពារ នា រ ដ ល់ ស ហ គ្រា ស គ្រឹះស្ថានណា ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពី០៨នាក់ឡើងទៅត្រូវមានកាតព្វកិច្ច



និយោជក និងតំណាងនិយោជកបានចូលរួមក្នុងអង្គពិធី

ចុះបញ្ជីកា និងបង់ភាគទានមកក្នុងបេឡាជាតិ របបសន្តិសុខសង្គមឱ្យបានជាដាច់ខាត។ នេះ ជាកាតព្វកិច្ចដែលខានមិនបានរបស់និយោជក និងយោជន៍ដោយឡែក និងនិយោជន៍សម្រាប់ កម្មករនិយោជិតទទួលបានការព្យាបាលនិង អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតពីប.ស.ស នៅពេលដែលទទួលរងហានិភ័យការងារ (គ្រោះថ្នាក់ការងារ) កើតឡើងដោយថាហេតុ។



សកម្មភាពការងារពង្រីកវិសាលភាព ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សុឃិន ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ



ការចូលរួមរបស់និយោជក និងមន្ត្រីអង្គភាពពាក់ព័ន្ធ



សកម្មភាពការងារពង្រីកវិសាលភាព ក្រោមអធិបតីភាព ឯកឧត្តម សរ សំអុល ជាអភិបាលរង និងជាតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ



ការចូលរួមរបស់និយោជក និងមន្ត្រីអង្គភាពពាក់ព័ន្ធ

# លទ្ធផលប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តបឋមធានារ៉ាប់រងហានិភ័យការងារ វិធីសាស្ត្រនៃការផ្តល់តាវកាលិក និងការផ្តល់សេវារបស់មន្ទីរពេទ្យ



**លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គមអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ

កាលពីវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នៅសាល ប្រជុំបេឡាជាតិរបបសន្តិសុខសង្គម ជាន់ទី៣ មានបើកកិច្ចប្រជុំស្តីពីការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តបឋមធានារ៉ាប់ រងហានិភ័យការងារវិធីសាស្ត្រនៃការ ផ្តល់តាវកាលិក និងការផ្តល់សេវារបស់

មន្ទីរពេទ្យ ក្រោមអធិបតីភាព **លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបប សន្តិសុខសង្គម ព្រមទាំងមានការចូលរួម ពីតំណាងមន្ទីរពេទ្យ សហជីព និងមន្ត្រី ប.ស.ស ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម **លោក អ៊ុក សម វិទ្យា** នាយក ប.ស.ស បានផ្តល់នូវមតិ

ស្វាគមន៍ សំណេះសំណាលជាមួយ សមាជិកអង្គប្រជុំ និងជំរាបជូនអង្គប្រជុំ ពីបញ្ហាដែលកើតមានចំពោះការផ្តល់ តាវកាលិក ការផ្តល់សេវាមន្ទីរពេទ្យ យក មកដោះស្រាយរួមនៅក្នុងអង្គប្រជុំ និង ប្រកាសបើកអង្គប្រជុំដែលមាន **លោក ស៊ី សោភ័ណ** នាយករង ប.ស.ស ជា អ្នកសម្របសម្រួល។

ជាកិច្ចបន្ត **លោក ស៊ី សោភ័ណ** នាយករង ប.ស.ស បានផ្តល់នូវមតិ ស្វាគមន៍ សំណេះសំណាលជាមួយ សមាជិកអង្គប្រជុំ និងអនុញ្ញាតឱ្យខាង ភាគីសហជីព និងមន្ទីរពេទ្យយកបញ្ហា មកដោះស្រាយ។ អង្គប្រជុំបានប្រព្រឹត្ត ទៅដោយមានសំណួរចម្លើយរវាង សហជីព តំណាងមន្ទីរពេទ្យ និងអ្នក សម្របសម្រួល ប.ស.ស ប្រកបដោយ ភាពផុសផុលបំផុត។

ក្រោយពីការពិភាក្សាយ៉ាងយកចិត្ត ទុកដាក់ និងផ្តល់យោបល់យ៉ាងមានខ្លឹម



សកម្មភាពចូលរួមរបស់ភាគីសហជីព និងតំណាងមន្ទីរពេទ្យដោះស្រាយការប្រឈម ចំពោះការផ្តល់សេវារបស់ភាគីទាំងពីរ



ការផ្លាស់ប្តូរយោបល់របស់ភាគីចូលរួមនីមួយៗ

សារព្រមទាំងមានការសម្របសម្រួលយ៉ាងស្មើជម្រៅប្រកបដោយអំណះអំណាងច្បាស់លាស់ទៅលើ ប្រធានបទជាច្រើនមានដូចជា៖ ការយឺតយ៉ាវនៃការផ្តល់ប្រាក់សំណងនៅរោងចក្រ BN, សេវា និងថ្លៃព្យាបាលនៅតាមមន្ទីរពេទ្យ, ការផ្តល់តារាកាលិកឱ្យជនរងគ្រោះយឺត, បញ្ហាផ្តល់ទិន្នន័យចំនួនកម្មករមិនគ្រប់គ្រាន់, ការធ្វើស្តុតទាក់ទងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារអត្ថប្រយោជន៍របបសន្តិសុខសង្គម និងការបង្ការគ្រោះថ្នាក់ពេលធ្វើដំណើរ, ការស្នើសុំបន្ទប់សម្រាប់ភ្នាក់ងារសម្របសម្រួលរបស់ ប.ស.ស នៅតាមមន្ទីរពេទ្យ និងបញ្ហាផ្សេងៗជាច្រើនទៀត។ អង្គប្រជុំបានសម្រេចឯកភាពតាមសំណើ ចំពោះការស្នើសុំបន្ទប់សម្រាប់ភ្នាក់ងារសម្របសម្រួលរបស់ភាគី ប.ស.ស ប៉ុន្តែករណីនេះ ភាគីមន្ទីរពេទ្យទាំងបី សុំធ្វើការស្នើសុំទៅថ្នាក់ដឹកនាំរបស់ខ្លួនជាមុនសិន។ ចំពោះបញ្ហាសេវាមានការយឺតយ៉ាវ លោកនាយករងតំណាង ប.ស.ស សំណូមពរសុំឱ្យបញ្ជូនរបាយការណ៍ ហានិភ័យការងារមក

ប.ស.ស ឱ្យបានឆាប់រៀបចំឯកសារឱ្យបានសមស្របតាម ប.ស.ស ចង់បាន។ ចំពោះការបង្ការគ្រោះថ្នាក់ពេលធ្វើដំណើរលោកនាយករងបានបញ្ជាក់ប្រាប់ថា ក្រសួងបានបង្កើតគណៈកម្មការសុវត្ថិភាព

ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ហៅកាត់ថា ស.ជ.ក ក្នុងគោលបំណងសិក្សាស្រាវជ្រាវផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត ដើម្បីបញ្ជ្រាបគ្រោះថ្នាក់នានាពេលកំពុងធ្វើដំណើរ។



សកម្មភាពចូលរួមរបស់មន្ត្រី ប.ស.ស និង មន្ត្រីពាក់ព័ន្ធ



# ការចុះបញ្ជី និងបង់ភាគទានរបស់ ប.ស.ស ឆមាសទី១ ឆ្នាំ២០១៣

អនុលោមតាមប្រកាសស្តីពីវិធានសម្ព័ន្ធ គ្រប់គ្រង នៃបេឡាជាតិរបបសន្តិសុខសង្គម លេខ ២៨៧ កប/ប្រ.ក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ការិយាល័យបញ្ជី និងភាគទាន នៃបេឡាជាតិរបបសន្តិសុខសង្គម មានភារកិច្ច ទទួលបន្ទុកចុះបញ្ជីកាសហគ្រាស កម្មករ និងយោជិតទទួលបន្ទុកប្រមូល និងធ្វើបណ្តុ សារភាគទាន ក្នុងឆមាសទី១ ឆ្នាំ២០១៣ បាន សម្រេចការងារតាមតួនាទី និងភារកិច្ចរបស់ ខ្លួនប្រកបដោយភាពរលូន និងសម្រេចលទ្ធផល គួរជាទីមោទនៈក្នុងនោះមានដូចជា៖ បាន ទទួលចុះបញ្ជីកាសហគ្រាស បានចំនួន ៧៨៨ សហគ្រាសសរុបកម្មករនិយោជិតចំនួន ៣៨,៧៨២នាក់។ បានចេញវិញ្ញាបនបត្រ បញ្ជីកាសហគ្រាសគ្រឹះស្ថាន បានចំនួន៨១៣ សហគ្រាស។ បានផ្តល់ទុតិយភារវិញ្ញាបនបត្រ ថ្មីទៅសហគ្រាស ចំនួន ២៥ សហគ្រាស។ បានធ្វើទុតិយភារធានារ៉ាប់រងហានិភ័យ ការងារសរុបចំនួន ២៣កាត។ បានចេញលិខិត ដាក់កំហិតសហគ្រាសឱ្យមកបង់ភាគទានបាន ចំនួន ២៧៥សហគ្រាស។ បានចេញលិខិត ដាក់ពិន័យសហគ្រាសគ្រឹះស្ថានដែលយឺតយូរ ក្នុងការបង់ភាគទាន និងការបញ្ជូនរបាយការណ៍ កម្មករនិយោជិតចំនួន ១១៨សហគ្រាស។



ការពិគ្រោះយោបល់នៃការបង់ភាគទានរបស់និយោជក

ទោះបីសម្រេចបានលទ្ធផលការងារច្រើន យ៉ាងណាក៏ក្នុងនោះការងារបញ្ជី និងភាគ ទាននៅមានជួបបញ្ហាប្រឈមខ្លះៗតម្រូវឱ្យ ធ្វើការដោះស្រាយជាចាំបាច់ផងដែរ ក្នុងនោះ មានដូចជា៖ សហគ្រាស មួយចំនួនតូចនៅមិន ទាន់មានទិន្នន័យកម្មករនិយោជិតគ្រប់គ្រាន់ ក្នុងការផ្តល់លេខអត្តសញ្ញាណកម្មករនិយោជិត និងធ្វើបច្ចុប្បន្នភាពភាគទានហានិភ័យការងារ តាមខែនីមួយៗ។ តាមបណ្តាខេត្តព័ត៌មានរបស់ កម្មករនិយោជិតមិនមានលក្ខណៈគ្រប់គ្រាន់ (ពិបាកក្នុងការផ្តល់លេខអត្តសញ្ញាណកម្មករ និយោជិត និងពិនិត្យភាគទានដែលសហគ្រាស ត្រូវបង់ភាគទាន) ។ល។



ការផ្តល់សេវាបង់ភាគទានរបស់និយោជក



ការផ្តល់សេវានៃការបង់ភាគទានរបស់មន្ត្រី ប.ស.ស

ដើម្បីធ្វើឱ្យការងារបញ្ជី និងភាគទាន កាន់តែមានភាពរីកលូតលាស់ទៅមុខប្រកប ដោយចីរភាព និយាយដោយឡែក និងនិយាយ ជាមួយសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម ទាំងមូល ការិយាល័យបញ្ជី និងភាគទាន បានសម្រេចដាក់ចេញទិសដៅអនុវត្តការងារ របស់ខ្លួនបន្តសំរាប់ ឆមាសទី២ ឆ្នាំ២០១៣ និងឆ្នាំខាងមុខៗទៀត ក្នុងន័យលើកកម្ពស់ឱ្យ មានប្រសិទ្ធភាពការងារ និងរិះរកគ្រប់វិធីសាស្ត្រ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែល កើតមានកន្លងមកឱ្យទទួលបានតាមតម្រូវការ របស់សមាជិក ក៏ដូចអ្នកទទួលសេវាឱ្យមាន ភាពហ័សហ្វូន នឹងមានប្រសិទ្ធភាពជាងមុន។

# ការងារផ្តល់ តាវកាលិក (អត្ថប្រយោជន៍) របស់ ប.ស.ស ឆ្នាំ ២០១៣



ការវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៣ ការងារតាវកាលិក(អត្ថប្រយោជន៍) នៃបេឡា ជាតិរបបសន្តិសុខសង្គម ដែលមានភារកិច្ច ទទួលបន្ទុករៀបចំដំណើរការទាមទារតាវ កាលិក និងផ្តល់លើការយល់ព្រមលើគ្រប់តាវ កាលិក នៃរបបសន្តិសុខសង្គមបានសម្រេច ការងាររបស់ខ្លួនជាច្រើនមានដូចជា៖ បានទទួល របាយការណ៍គ្រោះថ្នាក់ការងារចំនួន ៧.១០២ នាក់ ស្រី ៥.១០០ នាក់បានទទួលរបាយការណ៍ ស្តីពីលទ្ធផលអង្កេត គ្រោះថ្នាក់ ការងារពី ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ចំនួន ៧.២៦៨នាក់ ស្រី ៥.២០៤នាក់ ក្នុង នោះសម្រេចថាជាគ្រោះថ្នាក់ការងារចំនួន ៧.០៤៣នាក់ ស្រី ៥.០៥៣នាក់ និងមិនមែន គ្រោះថ្នាក់ការងារចំនួន ២២៥នាក់ ស្រី ១៥១ នាក់ បានទទួលលិខិតទាមទារតាវកាលិក ចំនួន៦.៤០៥។ ជាងនេះទៅទៀតបានចេញ សេចក្តីសម្រេចតាវកាលិកហានិភ័យការងារ ជាវិភាជន៍ និងធនលាភចំនួន៖ ៤.៤៥៣ច្បាប់ បើគិតជាការចំណាយសរុបក្នុងឆមាសទី១ ឆ្នាំ២០១៣ មានចំនួន ១.៤៤០.៥៨៦.៤០០រៀល បានធ្វើការទូទាត់ថ្លៃព្យាបាលវេជ្ជសាស្ត្រសរុប សំរាប់មន្ទីរពេទ្យ/មណ្ឌលសុខភាពផ្លូវការក្នុង



ស្ថានភាពជនរងគ្រោះដែលត្រូវថែទាំ និងទទួលការព្យាបាលពី ប.ស.ស

ចំនួនទឹកប្រាក់ ១.៦១៦.២៤១.២០០រៀល និងបានធ្វើការទូទាត់ថ្លៃព្យាបាល វេជ្ជសាស្ត្រ សរុបសំរាប់មន្ទីរសម្រាកព្យាបាលឯកជន ដែលមានចំនួន ៣៤១.៧៣៨.៧០០រៀល។



ការវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន

ក្រៅពីការងារដែលសម្រេចបានដូច បញ្ជាក់ខាងលើ ការិយាល័យតាវកាលិកបាន ធ្វើការងារជាច្រើនទៀត ទាក់ទងទៅនឹងការ ធានាដូចជា៖ ប្រជុំគណៈកម្មាធិការវេជ្ជសាស្ត្រ ដើម្បីវាយតម្លៃកម្រិតបាត់បង់សមត្ថភាព ការងារជូនជនរងគ្រោះ ការប្រជុំពិភាក្សា និង សម្របសម្រួលសេវាព្យាបាលវេជ្ជសាស្ត្រជា មួយមន្ទីរពេទ្យដែលទទួលស្គាល់ជាផ្លូវការ ដោយ ប.ស.ស និងឯកជន ដោះស្រាយការ ប្រឈមនានារបស់តំណាង ឬកម្មករនិយោជិត ទាក់ទងនឹងសេវាព្យាបាលរបស់មន្ទីរពេទ្យផ្លូវ ការ ចុះណែនាំ និងពន្យល់ស្តីពីនីតិវិធី នៃការ អនុវត្តការងារដល់មន្ត្រីការិយាល័យ ប.ស.ស តាមបណ្តាខេត្ត បានចុះដោះស្រាយបញ្ហាចំពោះ សហគ្រាសមួយចំនួននៅពេលមានកម្មករ និយោជិតដួលសន្លប់។ បានរៀបចំកែសម្រួល នីតិវិធីការងារក្នុងការផ្ទុកទិន្នន័យ និងការទាញ យកទិន្នន័យមកប្រើប្រាស់ឱ្យបានល្អប្រសើរ ជាងមុនដោយសហការជាមួយការងារព័ត៌មាន វិទ្យា បានចុះត្រួតពិនិត្យ និងប្រមូលព័ត៌មានស្តី ពីឧត្តរជីវីដែលបានទទួលប្រាក់ធនលាភកន្លង

មកបានធ្វើការប្រជុំដោះស្រាយបញ្ហាជាមួយ អន្តរការិយាល័យនិងប្រជុំផ្ទៃក្នុងការិយាល័យ។

ជាពិសេសការងារតាវកាលិកបានរៀបចំ ដាក់ចេញនូវ ទិសដៅអនុវត្តបន្តរបស់ខ្លួនជា ច្រើនមានជាអាទិ៍៖ បន្តរៀបចំឯកសារទាមទារ តាវកាលិកហានិភ័យការងារជូនដល់កម្មករ និយោជិត ឬ និយោជកឱ្យបានកាន់តែឆាប់ រហ័សបន្ថែមទៀត បន្តជំរុញការគណនាតាវកា លិកហានិភ័យការងារឱ្យបានទាន់ពេលធ្វើការ សហការជាមួយគណៈកម្មការវេជ្ជសាស្ត្រក្នុង ការពិនិត្យកម្រិតបាត់បង់សមត្ថភាព ការងារ អចិន្ត្រៃយ៍ទាំងថ្មី និងចាស់ ធ្វើការពិនិត្យ និង កោះហៅសមាជិកដែលគ្រោះថ្នាក់ដើម្បីវាយ តម្លៃ ការបាត់បង់សមត្ថភាពការងារឡើងវិញ សើរើ និងពិនិត្យឯកសារគ្រោះថ្នាក់ការងារ ទាំងឡាយណា ដែលមិនទាន់ ឬមិនទាមទារ តាវកាលិក បន្តធ្វើការទាមទារសំណងតាវ កាលិកដែលមិនមែនជាគ្រោះថ្នាក់ការងារ។



រូបភាពជនរងគ្រោះដែលត្រូវទទួលបាន តាវកាលិក


# ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម

ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម គឺជាផ្នែកមួយក្នុងចំណោមការិយាល័យទាំង៨ នៃបេឡាជាតិរបបសន្តិសុខសង្គម មានមុខងារ ធានាឱ្យការអនុវត្តបទបញ្ជានានាតាមច្បាប់ជា ធរមាន និងមានតួនាទីដោះស្រាយរាល់បញ្ហា នានាតាមផ្លូវតុលាការ ដើម្បីឱ្យការអនុវត្តការកិច្ច ដែលជាកាតព្វកិច្ចរបស់និយោជកឱ្យមានភាព ត្រឹមត្រូវតាមច្បាប់កំណត់។ ក្រៅពីនេះការងារ អធិការកិច្ច និងកិច្ចការនីតិកម្មក្នុងឆមាសទី១ ឆ្នាំ២០១៣ បានសម្រេចការងាររបស់ខ្លួនជា ច្រើនដូចជា៖ បានចុះស្រាវជ្រាវសហគ្រាសគ្រឹះ ស្ថានថ្មី ដើម្បីឱ្យមកចុះបញ្ជីកាសហគ្រាសគ្រឹះ ស្ថានមកក្នុង ប.ស.ស ចំនួន៥៦៤សហគ្រាស។ បានចុះចែកលិខិតជូនដំណឹងអធិការកិច្ចចំនួន ៨២៥សហគ្រាស បានធ្វើការសម្របសម្រួល ដើម្បីឱ្យសហគ្រាសគ្រឹះស្ថានមកចុះបញ្ជីកា ឱ្យបានទាន់ពេលវេលាចំនួន ៥១សហគ្រាស។ បានចុះអធិការកិច្ចចំពោះការផ្តល់ទិន្នន័យមិន គ្រប់គ្រាន់នៃចំនួនកម្មករបាន ០៦សហគ្រាស។ បានចុះសម្របសម្រួលឱ្យសហគ្រាសមកបង់ ភាគទានក្នុង ប.ស.សចំនួន ៤០សហគ្រាស។



ការចុះអង្កេតចំពោះអ្នកនៅក្នុងបន្ទុកនៃជនរងគ្រោះ

បានចុះណែនាំចំពោះសហគ្រាស គ្រឹះស្ថានមិន ព្រមបង់ប្រាក់ពិន័យចំនួន ០១សហគ្រាស។ បានចុះពិនិត្យ សហគ្រាសគ្រឹះស្ថាន បិទ-បើក ចំនួន ១០០ សហគ្រាស។ បានចុះសម្រប សម្រួលសហគ្រាសគ្រឹះស្ថានចុះបញ្ជីកាចំនួន ៤៧២សហគ្រាស។ បានចុះចែកវិញ្ញាបនបត្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៨៣សហគ្រាស



សំបុត្រមរណភាពរបស់ជនរងគ្រោះដែលជីវិត



អ្នកថែទាំជនរងគ្រោះដែលជាគ្រោះថ្នាក់ការងារ


បានចុះសម្របសម្រួលបង់ភាគទាន និងប្រព័ន្ធ IT សហគ្រាស គ្រឹះស្ថាន ២៤សហគ្រាស។ បានចុះពិនិត្យមើល សហគ្រាស សុំពន្យារពេលបង់ភាគទាន ៤៨សហគ្រាស។ បានចុះធ្វើការណែនាំ និងធ្វើការផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍ ប.ស.ស ចំនួន ១៣សហគ្រាស បានចុះដាក់លិខិតបង់ភាគទាន ការប្រាក់ និងប្រាក់ពិន័យសម្រាប់ផ្នែក ហានិភ័យ ការងារក្នុងឆ្នាំ២០១៣ ជាមួយផ្នែកបញ្ជីកា និងភាគទានចំនួន ៦៥ សហគ្រាស។ បានចុះណែនាំអំពីនីតិវិធី និងបែបបទការងារដល់មន្ត្រី និងបុគ្គលិក ប.ស.ស នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ បានចូលរួមសវនការនៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន ១៦ សហគ្រាស និង នៅសាលាដំបូងខេត្តព្រះសីហនុចំនួន០៣ សហគ្រាស។

ចំពោះផ្នែកអង្កេតគ្រោះថ្នាក់ការងារសម្រាប់ឆមាសទី១ឆ្នាំ២០១៣ ការងារផ្នែកអធិការកិច្ច និងកិច្ចការនីតិកម្មបានទទួលរបាយការណ៍ហានិភ័យការងារពីផ្នែកតារាកាលិកចំនួន ៧.១០២ នាក់ ក្នុងនោះភ្នំពេញមានចំនួន ៣.៩០៧នាក់ និងខេត្តសរុបចំនួន


៣.១៨៥នាក់។ ដោយឡែកក្នុង ឆមាសទី១ ឆ្នាំ២០១២ បានទទួលរបាយការណ៍ហានិភ័យការងារ ពីផ្នែកតារាកាលិកមាន ចំនួន ៦.៧៣១ នាក់ ក្នុងនោះមាន ភ្នំពេញចំនួន ៤.៦១៩នាក់ និងខេត្តសរុប ចំនួន ២.១១២ នាក់។

បើប្រៀបធៀបការងារពីមួយឆមាសទៅមួយឆមាស និងពីមួយឆ្នាំទៅមួយឆ្នាំ ឃើញថាការងារផ្នែកអធិការកិច្ច និងកិច្ចការនីតិកម្មមានភាពមមាញឹកច្រើនឡើងជាងឆ្នាំដទៃដោយបានធ្វើការដោះស្រាយនូវភាពរាំងស្ទះមួយចំនួនមានប្រសិទ្ធភាព និងមានភាពរលូនជាងមុនដោយគិត ចាប់ពីឆមាសទី១ឆ្នាំ២០១២មក ត្រឹមឆមាសទី១ឆ្នាំ២០១៣ឃើញថាចំនួនការងារមានការកើនឡើង និងមានប្រសិទ្ធភាព គួរឱ្យកត់សំគាល់។

ទន្ទឹមនឹងការអនុវត្តការងារជាអចិន្ត្រៃយ៍ អង្គភាពបានតម្រូវឱ្យផ្នែកនេះរៀបចំផែនការសកម្មភាពរបស់ខ្លួន និងទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំខាងមុខដោយធ្វើបច្ចុប្បន្នភាពការងារ ដើម្បីឱ្យការប្រតិបត្តិមានប្រសិទ្ធភាព និងមានភាពរលូនជាងឆ្នាំមុនៗ។



សំបុត្រអាពាហ៍ពិពាហ៍



សៀវភៅគ្រួសារ



ការចុះអង្កេតក្នុងការផ្តល់ប្រាក់ ឧត្តរជីវដល់ក្រុមគ្រួសារនៃជនងាយរងគ្រោះ

# វគ្គបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ប.ស.ស មកពីតាមបណ្តាអាជ្ញាធរ-ខេត្ត

យើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្នដំណើរវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យយើងតាមឱ្យទាន់ បើពុំនោះទេយើងនឹងក្លាយជាអនត្តរជនសម័យទំនើបមិនខាន ទន្ទឹមនឹងដំណើរវិវត្តន៍ផ្នែកបច្ចេកវិទ្យា ស្ថានភាពសង្គម ក៏មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះដើម្បីដើរឱ្យទាន់សភាពការណ៍ទាំងនេះទាមទារអោយគ្រប់ផ្នែកគ្រប់វិស័យធ្វើកំណែទម្រង់ឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងជាចម្បងគឺការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ជាពិសេសមន្ត្រីថ្នាក់ដឹកនាំដើម្បីឱ្យធានាបាននូវសមត្ថភាពសមស្រប ដែលអាចនឹងយល់បានអំពីបរិបទថ្មីៗ ដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលាសំដៅពង្រឹងគុណភាពសេវាសាធារណៈឱ្យកាន់តែមានលក្ខណៈល្អប្រសើរជាងមុនមានគុណភាពជាងមុន នឹងរហ័សរហួនជាងមុន។ ផ្អែកលើទស្សនៈខាងលើ ប.ស.ស ក្នុងឋានៈជាអង្គការសាធារណៈបម្រើផលប្រយោជន៍មានលក្ខណៈសង្គមបម្រើជូនកម្មករនិយោជិតបានចាត់ទុកការបណ្តុះបណ្តាល



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញមានមតិ និងផ្តល់ការណែនាំក្នុងវគ្គបណ្តុះបណ្តាល

មន្ត្រីរាជការជាកត្តាសំខាន់ដែលមិនអាចខ្វះបានក្នុងកិច្ចដំណើរការរបស់ខ្លួន។

បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបំបន់មន្ត្រីបុគ្គលិកបានជាច្រើនលើក ដែលក្នុងនោះមានទាំងការបណ្តុះបណ្តាលផ្ទៃក្នុងការបណ្តុះបណ្តាលក្រោមកិច្ចសហប្រតិបត្តិការស្ថាបនាខាងក្រៅទាំងរដ្ឋ និងឯកជនមានជាអាទិ៍ អាជ្ញាធរសវន

កម្មជាតិ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យជាដើម ដោយឡែកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាលប្រជុំបេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលរយៈពេល ៣(បី)ខែ ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា នាយក ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងគ្រូឧទ្ទេសនាមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងសិក្ខាកាមដែលជាថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ប.ស.ស ជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាល មានបំណងបង្កើននូវធនធានមនុស្សនៅក្នុងអង្គការឱ្យទទួលបាននូវចំណេះដឹង ចំណេះធ្វើ មានសមត្ថភាព និងបទពិសោធន៍បន្ថែមក្នុងការអនុវត្តការងារជូនអង្គការ ដើម្បីបម្រើផលប្រយោជន៍សាធារណៈរបស់កម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍ជាតិទាំងមូលផងដែរ។



មន្ត្រីនិងបុគ្គលិកចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ ប.ស.ស

# វគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពការងារ ជំនាញផ្ទៃក្នុងបេឡាជាតិរបបសន្តិសុខសង្គម



*លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល*

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ នៅសាលប្រជុំធំនៃបេឡាជាតិរបបសន្តិសុខសង្គម ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើបច្ចុប្បន្នភាពការងារជំនាញផ្ទៃក្នុង ដល់មន្ត្រីបុគ្គលិកចូលថ្មីក្រោមអធិបតីភាព **លោក អ៊ុក សមវិទ្យា** នាយកបេឡាជាតិរបបសន្តិសុខសង្គម នាយករង អស់លោក លោកស្រី ជាមន្ត្រីថ្នាក់ដឹកនាំការិយាល័យសរុបទាំងអស់ចំនួន៨៣នាក់។



*មន្ត្រី បុគ្គលិក ប.ស.ស ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល*

**លោក អ៊ុក សមវិទ្យា** នាយក ប.ស.ស បានមានប្រសាសន៍ក្នុងពិធីនេះថា នេះជាវគ្គបណ្តុះបណ្តាលមួយទាក់ទងនឹងការអនុវត្តបែបបទការងារបច្ចេកទេសតាមផ្នែកនីមួយៗនៃអង្គភាព ជាពិសេសគោលការណ៍មួយចំនួនទាក់ទងទៅនឹងបទប្បញ្ញត្តិផ្សេងៗដែលមិនមែនជាច្បាប់សន្តិសុខសង្គម ដូចជាច្បាប់ការងារ ច្បាប់ព្រហ្មទណ្ឌ ច្បាប់ក្រមរដ្ឋប្បវេណីជាដើម ដែលថ្នាក់ដឹកនាំដូចជាមន្ត្រីជំនាញរបស់អង្គភាពខិតខំស្រាវជ្រាវ ដើម្បីបង្កាត់បង្ហាញ និងធ្វើការផ្សព្វផ្សាយជូនដល់ លោក-លោកស្រី ជាមន្ត្រីក្រោមឱវាទទទួលបាននូវ

ចំណេះដឹងពេញលេញ។ នេះជាការបណ្តុះបណ្តាលផ្ទៃក្នុងដែលមានសារៈប្រយោជន៍ដោយសារមន្ត្រីអ្នកឧទ្ទេសនាមសម្រាប់វគ្គនេះជាអ្នកមានបទពិសោធន៍ការងារផ្ទាល់ ដូច្នេះយើងអាចចាត់ទុកជាការចែករំលែកបទពិសោធន៍ចំណេះដឹងដែលយើងបានធ្វើការងារកន្លងមកឱ្យទៅមន្ត្រីទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំការិយាល័យរំលឹកឡើងវិញ ដែលកន្លងទៅយើងដឹកនាំការងារតាមជំនាញរៀងៗខ្លួន ប៉ុន្តែនៅពេលនេះតម្រូវឱ្យសិក្ខាកាមមកដើម្បីស្តាប់

ការឧទ្ទេសនាមដែលជាគោលការណ៍រួមជាបទពិសោធន៍រួមមួយ។

លោកនាយកបន្ថែមថា ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះដែរ អាចនឹងឱ្យមន្ត្រីបុគ្គលិករបស់យើងមានសមត្ថភាពធ្វើការបានរលូនជាងមុន អាចមានសមត្ថភាពពន្យល់ទៅសមាជិករបស់ខ្លួន ដែលជានិយោជក និងកម្មករនិយោជិតឱ្យបានយល់អំពីគោលការណ៍សន្តិសុខសង្គម។ ម៉្យាងទៀតយើងទាំងអស់គ្នាធ្វើការនៅក្នុង

ជំនាញជាក់លាក់រៀងៗខ្លួន ប៉ុន្តែអ្វីដែលជាគោលការណ៍គ្រឹះ អ្វីដែលជាគោលការណ៍ពិតជាមានភាពខ្លះចន្លោះជាក់ជាមិនខាន។ ការយល់បែបបទការងារ គឺដោយឡែកពីគ្នាតាមការិយាល័យនីមួយៗ ដោយឡែកវគ្គនេះក៏នឹងបង្ហាញឱ្យដឹងអំពីគោលការណ៍គ្រឹះដែលជាមូលដ្ឋានសន្តិសុខសង្គមផងដែរ។

លោកនាយក បានបន្តថា កត្តានេះគឺជាការចែករំលែកនូវអ្វីដែលថ្នាក់ដឹកនាំក៏ដូចមន្ត្រីជំនាញបានដឹងពីមុនចែកជូនដល់មន្ត្រីបុគ្គលិកទាំងអស់ ហើយចំណេះដឹងនេះមិនមាននៅក្នុងសាលារៀនណាមួយទេ។ នេះជាប្រពៃណីរបស់ប.ស.ស ដែល ប.ស.ស បានធ្វើចាប់តាំងពីកើតអង្គការដំបូងមកម៉្លេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប.ស.ស មិនបានរៀបចំវគ្គបណ្តុះបណ្តាលណាមួយទេ ទើបតែនៅ ដើមអាណត្តិទី៥នេះទេ ដែលយើងបានធ្វើការបណ្តុះបណ្តាលឡើងវិញ ពីព្រោះវាពិតជាមានសារៈសំខាន់ចំពោះអស់លោក លោកស្រីដើម្បីធ្វើការឱ្យបានហ្មត់ចត់ ច្បាស់លាស់ និងត្រឹមត្រូវជាងមុនជាមួយនិយោជក កម្មករនិយោជិត។ ម៉្យាងទៀតអ្វីដែលយើងមិនបានដឹងពីមុននឹងដឹងច្បាស់នៅពេលនេះ។



លោក **អ៊ុក សមវិទ្យា** នាយក ប.ស.ស បានធ្វើបទបង្ហាញស្តីពីបែបបទការងារនៃវិស័យរបបសន្តិសុខសង្គម



លោក **ស៊ី សោភ័ណ** នាយករង ប.ស.ស បានធ្វើបទបង្ហាញស្តីពីបែបបទការងារនៃវិស័យរបបសន្តិសុខសង្គម



# លទ្ធផលការងាររបស់គណៈកម្មការវេជ្ជសាស្ត្រ



កិច្ចប្រជុំពិភាក្សាវាយតម្លៃស្ថានភាពជំងឺរបស់កម្មករដែលជាជនរងគ្រោះ

ស្ថិតក្នុងបរិបទ នៃការអនុវត្តវិស័យសន្តិសុខសង្គមដែលបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បាននិងកំពុងផ្តល់ការធានារ៉ាប់រងហានិភ័យការងារ(គ្រោះថ្នាក់ការងារ) ជូនកម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក្នុងនោះគណៈកម្មការវេជ្ជសាស្ត្រ នៃ ប.ស.ស បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អប្រសើរពោល គឺបានវិនិច្ឆ័យ និងផ្តល់យោបល់ដោយតម្លាភាព យុត្តិធម៌ត្រឹមត្រូវមិនលំអៀងចំពោះការកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងាររបស់កម្មករនិយោជិតដែលទទួលរងហានិភ័យការងារ ។

កម្មការ បានបើកកិច្ចប្រជុំវាយតម្លៃ និងកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារក្រោមការដឹកនាំប្រជុំដោយ លោក ប៉ុក វណ្ណថា ប្រធានគណៈកម្មការវេជ្ជសាស្ត្រ នៃ ប.ស.ស តំណាងឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងមកពីក្រសួងសុខាភិបាលមន្ត្រីជំនាញរបស់ប.ស.ស និងក្រសួងស្ថាប័នពាក់ព័ន្ធនានាផងដែរ។ ដើម្បីធ្វើការតាមដាននិងវាយតម្លៃទៅលើការព្យាបាលការកំណត់នៃការផ្តល់ឧបករណ៍ និងអវៈយវៈសប្បនិម្មិតដល់ជនរងគ្រោះដើម្បីអាចបំពេញការងារឡើងវិញបាន។



ការពិនិត្យស្ថានភាពជំងឺដើម្បីទទួលបានការព្យាបាលបន្ត

ក្នុងរយៈពេលកន្លងមកនេះ គណៈកម្មការបានប្រជុំវាយតម្លៃ នៃការកំណត់កម្រិតបាត់បង់សមត្ថភាពការងាររបស់កម្មករនិយោជិតបានចំនួន ៦៨រូប និងធ្វើការប្រជុំវាយតម្លៃនៃការកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារឡើងវិញចំនួន០៤រូប តាមនីតិវិធីនៃការព្យាបាលប្រកបដោយតម្លាភាព។ ទន្ទឹមនឹងនោះគណៈកម្មការបានបើកកិច្ចប្រជុំវាយតម្លៃ និងកំណត់កម្រិតនៃការបាត់បង់សមត្ថភាពការងារបានចំនួន ០៥ករណីផ្សេងទៀតផងដែរ។



ការពិនិត្យស្ថានភាពជំងឺរបស់ជនរងគ្រោះដែលត្រូវផ្តល់ឧបករណ៍សប្បនិម្មិត

ក្រៅពីនោះទៀតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នៅសាលប្រជុំនៃ ប.ស.ស គណៈ



# សកម្មភាពក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)

ក្នុងរយៈពេលជាងមួយឆមាសឆ្នាំ ២០១៣ កន្លងមក ដោយផ្អែកលើសេចក្តីសម្រេចលេខ ០០២/១៣-កប/សសរ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៣ ស្តីពីការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតដែលមានភារកិច្ចកសាងផែនការសកម្មភាព សំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតមានក្នុងពេលកម្មករនិយោជិតធ្វើដំណើរ គណៈកម្មការបានសិក្សាស្រាវជ្រាវប្រមូលទិន្នន័យវិភាគកម្មលហេតុចម្បងៗ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រសហគ្រាសទូទាំងប្រទេស រៀបចំវិធានការផ្សព្វផ្សាយអប់រំណែនាំស្តីពីច្បាប់និងសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករនិយោជិត សហការជាមួយ អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធរួមបញ្ចូលទាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតតាមគោលដៅដើមទុំមុនពេលចេញដំណើរ និងសម្រប



កិច្ចប្រជុំពិភាក្សាស្តីពីការការពារសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមការងារ

សម្រួលករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះដែរក្រុមការងារស.ផ.ក បានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនទៅតាមសេចក្តីសម្រេចក៏ដូចជាបទបញ្ជារបស់រដ្ឋាភិបាល។ ជាក់ស្តែងដើម្បីឱ្យការងារស.ផ.ក កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រុមការងារបានរៀបចំកិច្ចប្រជុំបានចំនួន ៤លើកដើម្បីពិភាក្សាអនុម័តលើការតាក់តែងមេរៀនខិត្តបណ្តុំសំរាប់ផ្សព្វផ្សាយ និងបញ្ហាផ្សេងៗក្នុងគោលបំណងជំរុញនូវវឌ្ឍនភាពរបស់

ខ្លួន។ កិច្ចប្រជុំទាំង៤លើកបានប្រព្រឹត្តធ្វើឡើងនាសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និងជាប្រធាន ស.ផ.ក ដែលកិច្ចប្រជុំលើកទី១ ធ្វើនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៩:០០ព្រឹក ក្នុងគោលបំណងដើម្បីពិភាក្សាអនុម័តលើរបៀបវារៈស្តីពីផែនការសកម្មភាពឆ្នាំ២០១៣។ លើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៩:០០ព្រឹក ក្នុងទិសដៅពិភាក្សាបញ្ចប់លើរបៀបវារៈស្តីពីផែនការសកម្មភាពឆ្នាំ២០១៣។ លើកទី៣ ធ្វើឡើងនាវេលាម៉ោង៩:០០ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ដើម្បីប្រជុំពិភាក្សាលើការងារត្រៀមរៀបចំ យុទ្ធសាស្ត្រចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរដឹកជញ្ជូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាស ការពិភាក្សារៀបចំខ្លឹមសារគ្រោងសម្រាប់ធ្វើសៀវភៅអប់រំការពិភាក្សាសម្រេចលើ ស្លាកី សម្រាប់បិទយានយន្តដឹកកម្មករ។ លើកទី៤ ជាកិច្ចប្រជុំចុងក្រោយសំរាប់រយៈពេល៧ខែដើមឆ្នាំ២០១៣ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ៩:០០ព្រឹក



លោក ជាំ ប៊ុនវិទ្យ ប្រធានការិយាល័យគោលនយោបាយធ្វើការអប់រំដល់អ្នកបើកបរយានយន្តដឹកកម្មករ



ទិដ្ឋភាពប្រជុំផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តតាមសហគ្រាស គ្រឹះស្ថាន

ក្រោមរបៀបវារៈ ត្រួតពិនិត្យកែសម្រួល និងសម្រេចអំពី ខិត្តបណ្ណាផ្សព្វផ្សាយរបស់ ស.ជ.ក ការរៀបចំមេរៀនសម្រាប់ប្រជុំផ្សព្វផ្សាយតាមជំនាញ ការត្រួតពិនិត្យខ្លឹមសារឯកសារយល់ដឹងពីផ្នែកសញ្ញាចរាចរណ៍ ច្បាប់ចរាចរណ៍ និងសុដីរធម៌ ក្នុងការបើកបរ។

សរុបប្រជុំទាំង៤លើក អង្គប្រជុំសម្រេចបានលទ្ធផលដូចតទៅ៖ បានកែបញ្ចប់ និងអនុម័ត ផែនការសកម្មភាពឆ្នាំ២០១៣ បានពិនិត្យសម្រេចលើខ្លឹមសារ នៃខិត្តបណ្ណាទាំងបី (សង្គ្រោះបឋមច្បាប់ចរាចរណ៍ ផ្នែកសញ្ញាចរាចរណ៍ និងការត្រួតពិនិត្យបច្ចេកទេស)

បានត្រួតពិនិត្យកែសម្រួល លើតារាងព្រាងស្ថិតិសម្រាប់ចុះស្រង់ទិន្នន័យអ្នកបើកបរយានយន្តដឹកកម្មករ និងត្រួតពិនិត្យ សម្រេចលើគំរូអារយ័ត មូក សម្រាប់ចែកជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងបានដាក់បញ្ចូលពាក្យស្លោកជាអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារ “ថ្ងៃនេះ និងថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ផងដែរ។ ជាងនេះទៅទៀត កិច្ចប្រជុំបានសម្រេចប្តូរលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៦ ពីលើអារយ័ត និងមូក មកបិទលើស្លឹកបិទយានយន្តជំនួសវិញ

និងសម្រេចបញ្ជូលនូវសារអប់រំមួយចំនួនចូលក្នុងខិត្តបណ្ណាមាន ដូចជា៖ “គិតពីគ្រួសារ និងអ្នកដទៃ កុំបើកបរលើសល្បឿនកំណត់” “កុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ បើកបរមិនដែលគ្នា មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យយានយន្តប្រចាំថ្ងៃ។”

ទិសដៅអនុវត្តបន្តនាពេលអនាគត ក្រុមការងារ ស.ជ.ក នឹងពង្រឹងកិច្ចសហការជាមួយ ប.ស.ស ក្រសួងស្ថាប័ន អង្គការ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរៀបចំវិធានការទប់ស្កាត់ និងកាត់បន្ថយករណីគ្រោះថ្នាក់ពេលធ្វើដំណើររបស់កម្មករនិយោជិត ពង្រឹងយន្តការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលអាចកើតមានក្នុងពេលធ្វើដំណើររបស់កម្មករនិយោជិត ចុះស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាស ទូទាំងប្រទេស សិក្សាស្រាវជ្រាវប្រមូលទិន្នន័យវិភាគរកមូលហេតុចម្បងៗដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត រៀបចំវិធានការផ្សព្វផ្សាយអប់រំណែនាំស្តីពីច្បាប់សុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករនិយោជិត។

**គោរពច្បាប់ចរាចរណ៍ គឺគោរពនិរន្តរ៍**  
**ការស្វែងប្រវែងស ១១នាទី ធ្វើឱ្យទុក្ខសោក ១និរន្តរ៍**  
**អ្នកនាំស្តីធ្វើនិរន្តរ៍លើអ្នកបើកបរ**



ស្ថានភាពបើកបរ និងផ្ទុកចំណុះមានលក្ខណៈគ្រឹមត្រូវតាមច្បាប់ចរាចរណ៍

# ការរៀបរៀបចំអនុវត្តជំហានទី២ របបធានារ៉ាប់រងសុខភាព (Health Care)

ដើម្បីឱ្យទិសដៅនៃការអនុវត្តរបបធានារ៉ាប់រងសុខភាព មានប្រសិទ្ធភាពខ្ពស់នៅពេលដាក់ឱ្យដំណើរការនាពេលខាងមុខ បេឡាជាតិ របបសន្តិសុខសង្គម បាននិងកំពុង រៀបចំ បទដ្ឋាន គតិយុត្តនានា និងបានបញ្ជូនមន្ត្រីរបស់ខ្លួនឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងសិក្សាស្វែងយល់ពីបទពិសោធន៍ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលទាក់ទងនឹងការថែទាំសុខភាពនេះ។



កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំអនុវត្តជំហានទី២ " របបធានារ៉ាប់រងសុខភាព "



ការសិក្សាស្រាវជ្រាវបទដ្ឋានគតិយុត្តនានាសម្រាប់រៀបចំ " របបធានារ៉ាប់រងសុខភាព "

ជាក់ស្តែងនៅពេលថ្មីៗនេះ បេឡាជាតិ របបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ដែលដឹកនាំដោយ **លោក ស៊ី សោភ័ណ** នាយករង ប.ស.ស និងមន្ត្រីក្រោមឱវាទបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបបធានារ៉ាប់រងសុខភាព នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៧ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ Health Insurance Review and Assessment (HIRA), WHO, UNESCAP, OECD, NHIS, WHO និង MOHW ដើម្បីផ្តល់ឱ្យសិក្ខាកាមបានសិក្សាស្វែងយល់ពី បទពិសោធន៍នៃការគ្របដណ្តប់ការថែទាំសុខភាពដល់ប្រជាជនកូរ៉េ តាមរយៈ ការធានារ៉ាប់រងសុខភាពសង្គម។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមពីបណ្តាប្រទេសចំនួន១២ ដែលមានប្រទេស Cambodia, China, Malaysia, Nepal, Benin, Ghana, Vietnam, Yemen, Zimbabwe, Nigeria, Uganda, and Sudan សរុបសិក្ខាកាមទាំងអស់មានចំនួន ២៦នាក់។ ក្នុងចំណោមប្រទេសទាំង១២ ដែល





ការពិភាក្សាលើការធានារ៉ាប់រងសុខភាព

បានចូលរួមមានប្រទេសមួយចំនួនមានការធានារ៉ាប់រងសុខភាព និងប្រទេសមួយចំនួនពុំទាន់មានរបបធានារ៉ាប់រងសុខភាពនៅឡើយ។ ប្រធានបទសំខាន់នៃវគ្គបណ្តុះបណ្តាលនាពេលនោះគឺ ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងជួយរកដំណោះស្រាយនានា ដើម្បីឱ្យបណ្តាប្រទេសដែលពុំទាន់មានរបបធានារ៉ាប់រងសុខភាពអាចមានរបបនេះនៅពេលអនាគតដូចបណ្តាប្រទេសផ្សេងៗទៀតដែរ។ មុខវិជ្ជាដែលយកមកបង្រៀនដល់សិក្សាកាមទាំងអស់សុទ្ធតែទាក់ទងនឹងការធានារ៉ាប់រងសុខភាព មានដូចជា:

Introduction of HIRA, The Importance and Meaning of Healthcare Expenditure Management, Claims Review System, Benefit Standards Management, Drug Management, Drug Utilization Review, Healthcare Benefit Payment System, Healthcare Quality Assessment, IT System។



ការប្រគល់ជូនវិញបនប័ត្រ ពីគ្រូខេទ្វេសនាមជូនដល់មន្ត្រី ប.ស.ស



# អាសយដ្ឋានមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ូយ	ទូរស័ព្ទទាន់ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	អាសយដ្ឋានមន្ទីរពេទ្យ
០១	មន្ទីរពេទ្យកាល់ម៉ែត	១១៩	០២៣ ៤២ ៦៩ ៤៤ ០២៣ ៧២ ៤៨ ៩១	០៩៧ ៦៨៧ ២៤២ ៦ (077 978 474 ស៊េវា)	ឡូត៍លេខ៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ
០២	មន្ទីរពេទ្យព្រះកុសុមៈ	១១៩	០១២ ៦៥៧ ៦៥៣ ០១៦ ៩០ ៩៧ ៧៤	០៩៧ ៦៨៧ ២៤២ ៩ ០៩២ ៨២០ ២៥៩ (012 669 946 ស៊េវា)	អាគារលេខ១៨៨ ផ្លូវ ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ
០៣	មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត	១១៩	០២៣ ២១៧ ៧៦៤ ០១២ ៨៤៨ ១៨៤	០៩៧ ៦៨៧ ២៤២ ៧ ០៩២ ៥៩១ ៣៧៧ (០១២ ៣០៥ ៣៧១ ស៊េវា)	ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ
០៤	មន្ទីរពេទ្យជ័យជំនះ	០១៥ ៥១៩ ១១៩	០១២ ៩១២ ៥២៣	០៩៧ ៦៨៧ ២៤២ ៨	ផ្លូវជាតិ ២.ឃុំតាខ្មៅ.ស្រុកតាខ្មៅ.ខេត្តកណ្តាល
០៥	មន្ទីរពេទ្យព្រះអង្គឌួង		០១១ ៧៥៥ ១១៩ ០៧៧ ៥៥០ ០១៧		មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ
០៦	មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ	០១៦ ៦៩៦ ៤៨០	០២៥ ៩៨៧ ៣១៣	០៩៧ ៧៨៣ ៩៣៩ ១	ផ្លូវជាតិ ៤.ភូមិស្នោ.ឃុំស្នោ.ស្រុកច្បារមន.ខេត្តកំពង់ស្ពឺ
០៧	មណ្ឌលសុខភាពបែកចាន	០១២ ១៧៥ ៨២៨ ៥ ០៩៧ ៤៩៩ ៨៩៣ ៦	០១២ ៨៩៥ ២៦០	០៩៧ ២៩៩ ៦៦៦ ៩	ភូមិបុរីកម្មករ, ឃុំបែកចាន,ស្រុកអង្គស្នួល, ខេត្តកណ្តាល
០៨	មន្ទីរពេទ្យបង្អែកអង្គស្នួល	០១២ ៥៨១ ៦៣៩	០១២ ៨៩៥ ២៦០		ផ្លូវជាតិ៤.ស្រុកអង្គស្នួល.ខេត្តកណ្តាល
០៩	មន្ទីរពេទ្យបង្អែកស្វាយរៀង	០៤៤ ៩៤៥ ១១១	០១២ ៩៥៣ ៩៧៥	០៩៧ ៧៨៣ ៨៧៥ ៩	ភូមិ ស្រះវង់.សង្កាត់ស្វាយរៀង.ក្រុងស្វាយរៀង.
១០	មន្ទីរពេទ្យបង្អែកជីកូ	០១១ ៣៩៤ ១៧៨	០១២ ៨០៥ ២៣៦		ផ្លូវជាតិលេខ១.សង្កាត់ព្រៃអង្គុញ.ក្រុងបាវិត ខេត្តស្វាយរៀង
១១	មន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង	០២៦ ៩៨៨ ១១១	០១៥ ២៥០ ១១១		ផ្លូវជាតិលេខ៥.ភូមិកណ្តាល.ឃុំកំពង់ឆ្នាំង.កំពង់ឆ្នាំង
១២	មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច	០៨៥ ៥៨៧ ៧៥៧	០៨៥ ៥៨៧ ៧៩០	០៨៨ ៩៧ ២ ១០១ ៦	ផ្លូវជាតិលេខ៥.ភូមិគាអក.ឃុំពានី. ស្រុកកំពង់ត្រឡាច,កំពង់ឆ្នាំង
១៣	មន្ទីរពេទ្យបង្អែកសៀមរាប	០១៦ ៨០០ ១១៩	០១២ ៩២៥ ០៦១	០៨៨ ៩៧ ២ ១០១ ២	ផ្លូវ២៨៨.មណ្ឌល១.សង្កាត់ស្វាយដង្កុល.សៀមរាប
១៤	មន្ទីរពេទ្យបង្អែកអូរជ្រៅ	០១២ ៧៨៦ ២៨៦	០៨៩ ៨៣៧ ៦៣៧	០៨៨ ៩៧ ២ ១០១ ៣	ភូមិប្រជាធម្ម.សង្កាត់ប៉ោយប៉ែត. ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ
១៥	មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន	០១២ ៩៣២ ៥២១	០១២ ៩២៣ ៣៥៤		ភូមិកោះកែវ.ឃុំប្រសិទ្ធភាព.ស្រុកមង្គលបុរី, ខេត្តបន្ទាយមានជ័យ
១៦	មន្ទីរពេទ្យបង្អែកសិរីសោភ័ណ	០១២ ៩១០ ៤៦៧	០១២ ៨៥៤ ៩៨៣		ភូមិ១.ឃុំព្រះពន្លា.ស្រុកសេរីសោភ័ណ.បន្ទាយមានជ័យ
១៧	មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ	០១៦ ៦៨៦ ៨៤៣	០១២ ៧១២ ៦៤៦	០៨៨ ៩៧ ២ ១០១ ៤	#៣១.វិថីកកាជ្យ.សង្កាត់៤.ក្រុងកំពង់សោម
១៨	មន្ទីរពេទ្យ CT (ខេត្តព្រះសីហនុ)	០៨៩ ៨៨ ៦៦៦៦ ០៨៥ ៨៨ ៦៦៦៦	០៨១ ៨៨ ៦៦ ៦៦		ក្រុម១២.ភូមិ២.សង្កាត់២.ក្រុងព្រះសីហនុ
១៩	មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ	០១២ ៦៦៧ ៤៨៦ ០៨៨ ៧៧៤ ៤៧៨ ៨	០១៧ ៤២៣ ៥៤៨		ភូមិស្ពាន់.ឃុំស្វទិញ.ស្រុកជើងព្រៃ.ខេត្តកំពង់ចាម

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ូយ	ទូរស័ព្ទទាត់ ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	អាសយដ្ឋានមន្ទីរពេទ្យ
២០	មន្ទីរពេទ្យបង្អែកស្រុកពញាត្រែក	០៨៨ ៧៧៤ ៤៧១ ១ ០១១ ៦៦៩ ៤០៨ ០៨៥ ៤១៤ ៨១៩	០៨៥ ៤១៤ ៨១៩	០១២ ៥២០ ៧៦៧	ភូមិតាហៀវក្រោម.ឃុំរោងកាង. ស្រុកពញាត្រែក,កំពង់ចាម
២១	មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ	០៨៨ ៧៧ ៤៤ ៧០០	០១២ ៤៩៥ ៦៥០ ០១១ ៨៦២ ០៣៩		ភូមិស្វងលិច .សង្កាត់ស្វង.ក្រុងស្វង,កំពង់ចាម
២២	មន្ទីរពេទ្យបង្អែកខេត្តក្រចេះ	០៧២ ២១០ ៣៩១ ០១២ ៨២២ ៣៩១	០១២ ៩៣១ ៨៦៨	០៩៧ ៧៩៧ ៨៩៩ ៩ ០៩៧ ៩៨៩ ៦៦៩ ១	ភូមិក្រចេះ.សង្កាត់ក្រចេះ.ក្រុងក្រចេះ.ខេត្តក្រចេះ
២៣	មន្ទីរពេទ្យបង្អែកស្រុកឆ្លូង	០៩២ ៨៦៦ ៤១៣ ០១៧ ៩០៩ ៦៥៣	០១២ ៣៦៧ ៧០២		ភូមិជ្រោយថ្មក្រោម.ឃុំឆ្លូង.ស្រុកឆ្លូង.ខេត្តក្រចេះ
២៤	មន្ទីរពេទ្យបង្អែកស្រុកស្នួល	០៩៧ ៧៥២ ៧៩៩ ៦ ០១២ ៥២៧ ៩៩៦	០៩៧ ៦៥៩ ៧ ២៩ ៩		ភូមិផ្សារស្នួល.ឃុំស្នួល.ស្រុកស្នួល.ខេត្តក្រចេះ
២៥	មន្ទីរពេទ្យបង្អែកអ្នកលឿង	០១២ ៧៩៥ ៣១៩	០១២ ៦៦០ ៨១៥		ភូមិ៣.ឃុំព្រែកឡាយ.ស្រុកពាមរក៍.ខេត្តព្រៃវែង
២៦	មន្ទីរពេទ្យបង្អែកព្រៃវែង	០៩៧ ២៣៤១៧៨២ ០១២ ៦៥៨ ៣០៣	០១២ ៦៥៨ ៣០៣		ភូមិ៣.សង្កាត់កំពង់លាវ.ក្រុងព្រៃវែង.ខេត្តព្រៃវែង
២៧	មន្ទីរពេទ្យបង្អែកកោះធំ	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨		ភូមិព្រែកថ្មី.ឃុំព្រែកថ្មី.ស្រុកកោះធំ.ខេត្តកណ្តាល
២៨	មន្ទីរពេទ្យបង្អែកស្រុកស្អាង	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨		ភូមិព្រែករុន.ឃុំព្រែកគយ.ស្រុកស្អាង.ខេត្តកណ្តាល
២៩	មន្ទីរពេទ្យខេត្តតាកែវ	០១២ ៩៣៥ ៨១៤ ០១២ ១ ៧២៨ ៣៤៨			ភូមិ២ .ឃុំរកាក្នុង.ស្រុកដូនកែវ.ខេត្តតាកែវ
៣០	មន្ទីរពេទ្យបង្អែកបាទី	០១២ ៧២៤ ០៩៣ ០៩៧ ៦៤៧៤ ៣០៣	០៣២ ៦៩០ ១៩ ៣៩		ភូមិបាម,ឃុំចំបក់,ស្រុកបាទី,ខេត្តតាកែវ
៣១	មណ្ឌលសុខភាពទួលគោក	១១៩	០១២ ៧២ ២០ ៦៥ ០២៣ ៣៥ ១១ ៩៨		ផ្លូវលេខ ៣៣៩ ភូមិ៤ ក្រុម៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៣២	មន្ទីរពេទ្យបង្អែកសម្តេចឪ	១១៩	០១២ ៥៣ ២៨ ០៣ ០១២ ៨៦ ៤៥ ០៩		ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ
៣៣	មណ្ឌលសុខភាពទឹកថ្លា	១១៩	០១៧ ៧២ ២០ ៦៥ ០២៣ ៣៥ ១១ ៩៨		មហាវិថីសហព័ន្ធរស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣៤	មន្ទីរពេទ្យបង្អែកពោធិចិនតុង	១១៩	០១៧ ៧២ ២០ ៦៥ ០២៣ ៣៥ ១១ ៩៨		ផ្លូវជាតិលេខ៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣៥	មន្ទីរពេទ្យបង្អែកខេត្តកែប		០១២ ៨២ ៥២ ៧៧ ០១២ ៩១ ២៣ ២០ ០១២ ៤៥ ៦២ ៤៧		ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៣៦	មន្ទីរពេទ្យបង្អែកខេត្តកំពត	០១២ ២៩៧ ៦២៨ ០១២ ៣១៦ ១៣៥			ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ុយ	ទូរស័ព្ទទទួល ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	អាសយដ្ឋានមន្ទីរពេទ្យ
៣៧	មន្ទីរពេទ្យបង្អែកកំពង់ត្រាច	០១២ ៧៣៣ ៤៦៤ ០៩២ ៣៨៣ ៦៣២			ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត
៣៨	មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់	១៥៥២	០១២ ៨២៤ ៤៦៦		ភូមិពាលព្រែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
៣៩	មន្ទីរពេទ្យបង្អែកស្រែអំបិល	០១៦ ២២២ ១៨៦ ០១៦ ៨៧៧ ០០៦			ភូមិទឹកប៉ោង ឃុំបឹងព្រា ស្រុកស្រែអំបិល ខេត្តកោះកុង
៤០	មន្ទីរពេទ្យបង្អែកខេត្តកោះកុង	០១៦ ៣០០ ១១៩ ០១៦ ២០៤ ៨៨៧			ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង
៤១	មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន	០៩៧ ៦២៨ ៤៣៣ ៣	០៩៧ ៧៦៩ ៩៨៣ ៧		ភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៤២	មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង	០១២ ២៦៩ ៣៨៨ ០១២ ៨៣៣ ២៦១			ភូមិព្រែកមហាទេព ផ្លូវមាត់ស្ទឹង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៤៣	មណ្ឌលសុខភាពព្រែកអញ្ចាញ		នាយក ០១២ ៦៦៥ ០៣៩		ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
៤៤	មន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុន សែន រកាកោង	០៩២ ៤០៧ ៨១៨ ០៩៧ ៩៥៣ ៩៥២ ៥ ០១៧ ៥៥២ ៣២៣			ភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល
៤៥	មណ្ឌលសុខភាពត្រាំខ្នារ	០៨១ ៤៤៤ ១៧៤ ០១២ ៤២៤ ០៦៣ ០៩៧ ៩៥៩ ៤៦៥ ៣ ០១២ ៧២៤ ០៩៣			ភូមិត្រាំខ្នារ ឃុំស្ងួត ស្រុកបាទី ខេត្តតាកែវ
៤៦	មន្ទីរពេទ្យបង្អែកឧដុង្គ	០៧៨ ៨៩១ ៩១៣ ០១២ ៩១០ ០៦២ ០១២ ៩៧៨ ៩២៥			ភូមិក្រាំងពន្លៃ ឃុំរាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៤៧	មន្ទីរពេទ្យបារាយណ៍-សន្ទុក	០១២ ៩២៧ ១៤២ ០១២ ៧៨២ ៤១៧ ០១៧ ៥៥៩ ៣៨៧			ភូមិត្រពាំងស្វាយ ឃុំបន្ទាយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
៤៨	មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ	០១៧ ៣៩៨ ៧៥០ ០១២ ៩៤៧ ៩៣២ ០៩២ ៩៥៤ ៣៦៧			ភូមិកំពង់ធំ ឃុំកំពង់ធំ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ
៤៩	មន្ទីរពេទ្យបង្អែកស្ទឹង	០១២ ៧៦៨ ៤៤៣ ០១២ ៧៩៤ ៣៤៩ ០៩២ ២៩១ ៩៥៩			ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទឹង ខេត្តកំពង់ធំ
៥០	មន្ទីរពេទ្យបង្អែកស្ទឹងត្រែង	០៩២ ៧៩៩ ៤៦៤ ០៨៨ ៨៨ ៤៩ ៤៨៣ ០៩៧ ៩៧៨ ០៨ ៧៨			ភូមិ ព្រែក ឃុំស្ទឹងត្រែង ស្រុក ស្ទឹងត្រែង ខេត្តស្ទឹងត្រែង
៥១	មន្ទីរពេទ្យបង្អែកសែនមនោរម្យ	០១២ ២០៥ ៧៥៦ ០២៣ ៨៨២ ៤៣៤			ភូមិ ចំបក់ ឃុំ ស្ពានមានជ័យ ស្រុក សែនមនោរម្យ ខេត្ត មណ្ឌលគិរី (វេជ្ជ.រសៀ សុខមៀង)

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ុយ	ទូរស័ព្ទទទួល ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	អាសយដ្ឋានមន្ទីរពេទ្យ
៥២	មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ	០៩២ ១៤១៨ ៣៥ ០៧៨ ២២៩ ៧៩៧ ០៧៨ ៩៧៩ ៧២៩			ភូមិ ឈូក ឃុំ សំរោង ស្រុក សំរោង ខេត្ត ឧត្តរមានជ័យ (វេជ្ជ.កែវ ស្តើង)
៥៣	មន្ទីរពេទ្យបង្អែក១៦មករា	០១២ ៣៧១ ៦១៨ ០១២ ៤២៦ ៥១៩ ០១២ ៨៩២ ៩០៩			ភូមិ អណ្តូងពោធិ៍ ឃុំ កំពង់ប្រឈាន ស្រុក ព្រះវិហារ ខេត្ត ព្រះវិហារ (វេជ្ជ.តុង ឡូ)
៥៤	មណ្ឌលសុខភាពភ្នំដែក	០៩២ ២២ ៧៦ ១៦			ភូមិភ្នំដែក ឃុំមណ្ឌីយ៍ ស្រុករៀង ខេត្តព្រះវិហារ
៥៥	មន្ទីរពេទ្យពារាំង	០៩២ ២២៣ ៦១៤ ៩៤៣ ៦ ៩០០ ៩០៥	០១២ ៦៥៣ ៥៩៥		ភូមិស្វាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
៥៦	មន្ទីរពេទ្យបង្អែកអន្លង់វែង	០៧៦ ៥ ២៦២ ៤៩១ ០៧៧ ៥០៨ ០៥៧	០១១ ៦៧០ ១៧៤		ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៥៧	មណ្ឌលសុខភាពអូរស្មាច់		០១១ ៧៣ ៦៨៨៦		ភូមិគិរីមង្គល ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ
៥៨	មណ្ឌលសុខភាពវិហារសួគ៌	០១២ ៨៣២ ៣៤៣ ០១២ ៤៩៥ ៩៨៣	០៧៧ ៩២ ៦៦ ៩២		ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
៥៩	មន្ទីរពេទ្យបង្អែកខេត្តរតនគិរី	០១៧ ៩៣៦ ៩៤៥ ០១២ ៨៤ ០៨ ០៨	០១២ ៥២ ៨០ ០៨		ភូមិស្វាយ ឃុំបឹងកន្សែង ក្រុងបានទុន ខេត្តរតនគិរី
៦០	មន្ទីរពេទ្យបង្អែកព្រែកកក់ (ស្ទឹងត្រង់)	០១២ ៩០ ៤៣ ០៦ ០៩២ ៣២២ ៤១៣	០១១ ២៩ ៤៥ ៣២		ភូមិភ្នំតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៦១	មន្ទីរពេទ្យបង្អែកមេមត់	០៨៨ ៧ ៧៤៤ ៧២២ ០១២ ៩៦១ ៣៩៣	០៨៨ ៧៧ ៤៤ ៧២២		ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម
៦២	មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម	០១២ ៨២ ៣៧ ០៩ ០៩២ ៩១៧ ៣៨៨	០៩២ ៩១ ៧៣ ៨៨		ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម





# ការិយាល័យ ប.ស.ស តាមបណ្តា រាជធានី-ខេត្ត

## ការិយាល័យ ប.ស.ស ថ្នាក់កណ្តាល (រាជធានីភ្នំពេញ)

អាសយដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី  
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  
ទូរស័ព្ទ: ០២៣ ៨៨២ ៤៣៤, ០២៣ ៩៩៨ ៤១៧  
០២៣ ៩៩៨ ៤១៨, ០២៣ ៩៩៨ ៤១៩  
ទូរសារ: ០២៣ ៨៨២ ៦២៣  
គេហទំព័រ: www.nssf.gov.kh

## ការិយាល័យ ប.ស.ស ខេត្តកែប

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប  
ផ្លូវលេខ ៣៣A ឃុំកែប សង្កាត់កែប ក្រុងកែប ខេត្តកែប  
ទូរស័ព្ទ: ០១២ ៩៩៣ ៨៧៧, ០១២ ៦១០ ២២៩  
E-mail: Panhasuon23@gmail.com

## ការិយាល័យខេត្តកំពង់ស្ពឺ

អាសយដ្ឋាន: ផ្ទះលេខ ៣៦A ភូមិស្វាយជ្រំ ស្រុកបែកចាន  
ឃុំបែកចាន ខេត្តកំពង់ស្ពឺ  
លេខទូរស័ព្ទ: ០២៤ ៦៨៨ ០០៩៧, ០៧៧ ៥៧០ ៩០៧  
E-mail: nssf\_ksp@nssf.gov.kh

## ការិយាល័យខេត្តព្រះសីហនុ

អាសយដ្ឋាន: ផ្ទះលេខ ១១៩A ផ្លូវបុរីកម្មករ(C.T) ភូមិ២  
សង្កាត់លេខ៣ ក្រុងព្រះសីហនុ  
លេខទូរស័ព្ទ: ០៣៤ ៩៣៤ ៦០៦, ០៧៧ ៦៦៣ ២១៤  
E-mail: nssf\_shv@nssf.gov.kh

## ការិយាល័យខេត្តស្វាយរៀង

អាសយដ្ឋាន: ផ្ទះលេខA2 ផ្លូវជាតិលេខ១ ភូមិបារិតលើ  
សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង  
លេខទូរស័ព្ទ: ០៤៤ ៧១៥ ៨៣១, ០៩៧ ២៨៥ ៦៦៤១  
០៦៨ ៤៣៨ ១៤០, ០៧៧ ៦៦៣ ២១៤  
E-mail: nssf\_svr@nssf.gov.kh

## ការិយាល័យខេត្តកំពង់ឆ្នាំង

អាសយដ្ឋាន: ផ្ទះលេខC495 ក្រុមទី18 ភូមិម៉ុងបារាំង សង្កាត់ប្តូរ  
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  
លេខទូរស័ព្ទ: ០២៦ ៩៨៨ ៨៩១, ០៧៧ ៦៦៣ ២១៦  
E-mail: nssf\_kcn@nssf.gov.kh

## ការិយាល័យខេត្តសៀមរាប

អាសយដ្ឋាន: ផ្ទះលេខ១០P ផ្លូវព្រះខណ្ឌ ភូមិត្រពាំងសេះ  
សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប(ក្នុងបុរីប្រិមប្រិយ)  
លេខទូរស័ព្ទ: ០៦៣ ៩៦៥ ៩៣៤, ០៧៧ ៦៦៣ ២១៧  
E-mail: nssf\_srp@nssf.gov.kh

## ការិយាល័យខេត្តបន្ទាយមានជ័យ

អាសយដ្ឋាន: ផ្ទះលេខ២៥ ផ្លូវយាយម៉ៅ សង្កាត់ប៉ោយប៉ែត  
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  
លេខទូរស័ព្ទ: ០១៥ ៩៦៧ ៤៤៩, ០៧៧ ៦៦៣ ២១៨  
E-mail: nssf\_bmc@nssf.gov.kh

## ការិយាល័យខេត្តកណ្តាល

អាសយដ្ឋាន: ផ្ទះលេខ១១ ផ្លូវ២០២ ភូមិដើមមៀន ឃុំដើមមៀន  
ស្រុកតាខ្មៅ ខេត្តកណ្តាល  
លេខទូរស័ព្ទ: ០៧៧ ៥៧០ ៩០៧, ០១២ ៨៥៤ ២២៦  
E-mail: kandal\_@nssf.gov.kh

## ការិយាល័យខេត្តកំពង់ចាម

អាសយដ្ឋាន: ផ្ទះលេខ២៧ ផ្លូវប្រជាធិតេយ្យ ភូមិទី៧,  
សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ  
លេខទូរស័ព្ទ: ០៦២ ២១០ ៤៦៣, ០៩២ ៧៤៧ ០៩៩  
E-mail: kp\_thom@nssf.gov.kh

## ការិយាល័យខេត្តកំពង់ចាម

អាសយដ្ឋាន: ផ្លូវជាតិលេខ៧ ភូមិ៨ សង្កាត់វាលវង់  
ក្រុងកំពង់ចាម ខេត្តកំពង់ចាម  
លេខទូរស័ព្ទ: ០៤២ ៦៥២ ១៩៩៩, ០៧៧ ៩៩០ ០៤៨  
E-mail: nssf\_kpc@nssf.gov.kh

## ការិយាល័យខេត្តក្រចេះ

អាសយដ្ឋាន: ផ្លូវជាតិលេខ០៧ ភូមិអូរឫស្សី សង្កាត់អូរឫស្សី  
ក្រុងក្រចេះ ខេត្តក្រចេះ  
លេខទូរស័ព្ទ: ០៩២ ៨៧៣ ០៥១, ០៧៧ ៥៧០ ៩០៤  
E-mail: kratie\_@nssf.gov.kh

**ការិយាល័យខេត្តតាកែវ**

អាសយដ្ឋាន: ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ  
លេខទូរស័ព្ទ: ០៧៧ ៥៧០ ៩០៥, ០៩៧ ២០០ ២៨៥២  
E-mail: takeo\_@nssf.gov.kh

**ការិយាល័យខេត្តកំពត**

អាសយដ្ឋាន: ផ្ទះលេខ៨៩ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល  
ក្រុងកំពត ខេត្តកំពត  
លេខទូរស័ព្ទ: ០៣៣ ៩៣២ ១៣៣, ០១២ ៦២៣ ៣៣២  
E-mail: kompot@nssf.gov.kh

**ការិយាល័យខេត្តកោះកុង**

អាសយដ្ឋាន: ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ  
ខេត្តកោះកុង  
លេខទូរស័ព្ទ: ០៣៥ ៩៣៦ ៤៣៦, ០៩៧ ៩៧៣ ៩០០៦  
E-mail: sedtharaney@gmail.com

**ការិយាល័យខេត្តព្រៃវែង**

អាសយដ្ឋាន: ផ្ទះលេខ១០៧ ភូមិលេខ៣ សង្កាត់កំពង់លាវ  
ក្រុងព្រៃវែង ខេត្តព្រៃវែង  
លេខទូរស័ព្ទ: ០៩២ ៧០៨ ៨០៣, ០៩៥ ៨៣៣ ៣០៥  
E-mail: preyveng@nssf.gov.kh

**ការិយាល័យខេត្តបាត់ដំបង**

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភូមិព្រះស្តេច,  
សង្កាត់ព្រែកព្រះស្តេច, ក្រុងបាត់ដំបង, ខេត្តបាត់ដំបង  
លេខទូរស័ព្ទ: ០៥៣ ៩៥៣ ៣៣៦, ០៩៧ ៩៩៧ ២៨២៩  
E-mail: battambang@nssf.gov.kh

**ការិយាល័យខេត្តប៉ៃលិន**

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន  
ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន  
លេខទូរស័ព្ទ: ០៨៦ ៨៩៣ ៧៧៧, ០៨៨ ៨៦៨ ៣៦៨៦  
E-mail: Pailin@nssf.gov.kh

**ការិយាល័យខេត្តពោធិ៍សាត់**

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  
ខេត្តពោធិ៍សាត់ ភូមិពាលវិញ្ញក ២ សង្កាត់ផ្ទះព្រៃ  
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់  
លេខទូរស័ព្ទ: ០៥២ ៩៥១ ១២៣, ០៩២ ៧០៧ ៣៨៥  
E-mail: nssf\_ps@nssf.gov.kh

**ការិយាល័យខេត្តស្ទឹងត្រែង**

អាសយដ្ឋាន: ភូមិថ្មលាត សង្កាត់ស្រះបូស្សី ក្រុងស្ទឹងត្រែង  
ខេត្តស្ទឹងត្រែង  
លេខទូរស័ព្ទ: ០១២ ៤០៥ ៤៥១, ០៩៨ ៩៦៨ ៤១៩  
E-mail: nssf\_st@nssf.gov.kh

**ការិយាល័យខេត្តរតនគិរី**

អាសយដ្ឋាន: ភូមិទេសអន្លង់,សង្កាត់បឹងកន្សែង  
ក្រុងបានលុង,ខេត្តរតនគិរី  
លេខទូរស័ព្ទ: ០៩៧ ៩៦៦ ៧៦៦៦, ០១១ ៤៥១ ៧៧៧  
E-mail: nssf\_rkr@nssf.gov.kh

**ការិយាល័យខេត្តព្រះវិហារ**

អាសយដ្ឋាន: ភូមិកណ្តាល សង្កាត់កំពង់ប្រណាក  
ក្រុងព្រះវិហារ ខេត្តព្រះវិហារ  
លេខទូរស័ព្ទ: ០៩៧ ៣៦៦ ៦០៦០, ០១២ ២៥៩ ២៥៨  
E-mail: nssf\_pvh@nssf.gov.kh

**ការិយាល័យខេត្តមណ្ឌលគិរី**

អាសយដ្ឋាន: ផ្លូវលេខ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ  
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  
លេខទូរស័ព្ទ: ០១២ ២០៥ ៧៥៦, ០៩៧ ៩៧១ ០០០២  
E-mail: nssf\_mkr@nssf.gov.kh

**ការិយាល័យខេត្តឧត្តរមានជ័យ**

អាសយដ្ឋាន: ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង  
ខេត្តឧត្តរមានជ័យ  
លេខទូរស័ព្ទ: ០៩៧ ៥២៣ ៤៦៦៦  
E-mail: nssf\_omc@nssf.gov.kh



# ក្រុមប្រចាំការ Hotline 24 ម៉ោង **ទូរស័ព្ទ: ១២៨៦**

ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យ រងគ្រោះដែលជាមនុស្សនិយោជិតបម្រើការងារនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គម កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាជាងមុន បេឡាជាតិរបបសន្តិសុខសង្គមបានបង្កើតឱ្យមានក្រុមការងារប្រចាំការមួយឡើង មានភារកិច្ចរង់ចាំទទួលបានព័ត៌មានពីករណីដែលមានគ្រោះថ្នាក់ការងារកើតឡើង ដែលតម្រូវឱ្យមានការសង្គ្រោះបន្ទាន់។

ក្នុងករណីនេះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិតត្រូវជូនដំណឹងមកកាន់បេឡាជាតិរបបសន្តិសុខសង្គមជាបន្ទាន់តាមរយៈក្រុមការងារប្រចាំការដែលមានលេខទូរស័ព្ទទំនាក់ទំនងសម្រាប់សេវាសង្គ្រោះបន្ទាន់ (Hotline) ១២៨៦។ លេខទូរស័ព្ទនេះអាចធ្វើការហៅចូលបានគ្រប់ប្រព័ន្ធដោយឥតគិតថ្លៃ និងមានបុគ្គលិកប្រចាំការរង់ចាំទទួលបានព័ត៌មាន ២៤ម៉ោង លើ ២៤ម៉ោង។ ដោយឡែកចំពោះការសាកសួរព័ត៌មានផ្សេងទៀតក្រៅពីសេវាសង្គ្រោះបន្ទាន់ សូមទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ០២៣ ៨៨២ ៦២៣ និង ០២៣ ៨៨២ ៤៣៤ វិញ។

តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះ បេឡាជាតិរបបសន្តិសុខសង្គម បានទទួលនូវព័ត៌មានពីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតពីករណីគ្រោះថ្នាក់ការងារបានមួយចំនួន បានជួយសម្របសម្រួលចំពោះសេវាសង្គ្រោះបន្ទាន់បានជាច្រើនករណី និងទាន់ពេលវេលា។ ក្រៅពីនោះក្រុមការងារបានសម្របសម្រួលសេវាទំនាក់ទំនងផ្ទាល់មាត់មានភាពសកម្មដោយមានការពេញចិត្តពីសមាជិក ប.ស.ស ផងដែរ។

កន្លងមកនេះមានករណីគ្រោះថ្នាក់ការងារមួយចំនួនដែលក្រុមការងារធ្វើការសម្រប

សម្រួលរួមមាន៖ គ្រោះថ្នាក់ពេលធ្វើដំណើរមានចំនួន៧២ករណី គ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន៧៨ករណី សន្លប់ចំនួន ១៥ករណី និងករណីផ្សេងៗមួយចំនួនទៀត។

ទន្ទឹមនឹងការអនុវត្តការងារបានល្អ ក្រុមការងារក៏នៅជួបបញ្ហាប្រឈមមួយចំនួនតូច ដែលតម្រូវឱ្យក្រុមការងាររិះរកគ្រប់នីតិវិធីដើម្បីឱ្យការផ្តល់ និងការបម្រើសេវាជូនដល់សមាជិករបស់ខ្លួន ឱ្យមានភាពរលូនទាន់ពេលវេលា និងមានភាពឆាប់រហ័សជាងមុនបន្ថែមទៀត។



# ខ្លឹមសារចុះផ្សាយតាមសារព័ត៌មានកាសែត និងទូរទស្សន៍ ស្តីពីការប្រជុំផ្សព្វផ្សាយអប់រំដល់អ្នកបើកបរដឹកកម្មករ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង យកចិត្តទុកដាក់ពីសុវត្ថិភាពចរាចរណ៍ក្នុងការ ធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងបានធ្វើការ ណែនាំទៅដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអប់រំពី ច្បាប់ចរាចរណ៍ផ្លូវគោក ហើយជាពិសេសបាន ធ្វើការអំពាវនាវឱ្យអ្នកបើកបរត្រូវប្រកាន់ ខ្ជាប់នូវគុណធម៌ និងការយោគយល់អធ្យា ស្រ័យគ្នាទៅវិញទៅមក ការបើកបរត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ដូចអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍”។ ស្របតាមអនុសាសន៍ ខាងលើនេះ ឯកឧត្តម **វណ្ណ សុភ** រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន បង្កើតក្រុមការងារអន្តរក្រសួងមួយ ដោយមាន ការចូលរួមពី ក្រសួងមហាផ្ទៃ ក្រសួងសាធា រណៈការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ព្រមទាំងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ

នានាមួយចំនួនទៀត ដើម្បីចុះពិនិត្យស្រាវជ្រាវ រកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដោយ មធ្យោបាយដឹកជញ្ជូនកម្មករ កម្មការិនី ដែល កំពុងធ្វើដំណើរនៅលើដងផ្លូវទៅធ្វើការងារ នៅតាមរោងចក្រ សហគ្រាសនានា នៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ។ ក្រោយ ពីបានសិក្សាស្រាវជ្រាវពីមូលហេតុ ចម្បងនានា ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ដឹកនាំដោយ លោក **វណ្ណ សុភ** នាយកបេឡាជាតិ របបសន្តិសុខសង្គម និងជាប្រធានក្រុមការងារ បានធ្វើការចងក្រងស្ថិតិអ្នកបើកបរដឹកកម្មករ និងបានធ្វើការផ្សព្វផ្សាយអំពី សុវត្ថិភាពក្នុង ការធ្វើដំណើរ។ ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៣ នៅរោងចក្រ ខេមបូហ៊ែនសាំ អិលធីឌី ដែលមានទីតាំងស្ថិត នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមការងារបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ


អប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក ការថែទាំយាន យន្ត ការជួយសង្គ្រោះនៅពេលជួបឧប្បត្តិហេតុ កើតឡើង ដល់អ្នកបើកបរ ដឹកកម្មករប្រមាណ ជាង ២០០នាក់ ។ នៅក្នុងពិធីផ្សព្វផ្សាយអប់រំ នោះដែរ **លោក ឆង់ រតនៈ** សមាជិកក្រុមការងារ បានធ្វើបទបង្ហាញពន្យល់លំអិតពីមាត្រាមួយ ចំនួន ដែលអ្នកបើកបរ ត្រូវយល់ដឹងពីការទទួល ខុសត្រូវក្នុងនាមខ្លួនជាអ្នកដឹកជញ្ជូនកម្មករ កម្មការិនី ព្រមទាំងពន្យល់ពីផ្លាកសញ្ញា ភ្លើង សញ្ញា គំនូសផ្លូវ ការកំណត់ល្បឿន និង របៀបថែទាំយានយន្ត ។

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបន្តចុះធ្វើការ ផ្សព្វផ្សាយអប់រំដល់អ្នកបើកបរដឹកកម្មករ នៅ តាមរោងចក្រ សហគ្រាសនានា នៅភ្នំពេញ និង តាមបណ្តាខេត្ត ដើម្បីរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍តាម យុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល ។

- ចូរគ្រប់គ្រងដោយកិត្តិយស ការគោរពនិងកើតមានឡើង
- ចូរគ្រប់គ្រងដោយចិត្តកតញ្ញាស្តុចកូន ចិត្តមេត្តាធម៌ភក្តីភាពនិងកើត មានឡើង
- ចូរលើកស្ទួយមនុស្សល្អ និងបង្ហាត់បង្រៀនមនុស្សឆ្មារសមត្ថភាព នោះការគាំទ្រ នឹងកើតមានឡើង



### ស្ថានភាពធ្វើដំណើររបស់កម្មករ



### មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍

- បើកបរលឿន
- បើកបរប្រហែស
- បើកបរពេលស្រវឹង
- មិនគោរពសញ្ញាចរាចរណ៍
- មិនប្រកាន់ស្តាំ
- មិនគោរពសិទ្ធិអាទិភាព
- បើកបរប្រជែង
- កត្តាផ្សេងៗ



### ការទុកជាក់ភាគសំណល់

ភាគសំណល់បណ្តាលឱ្យឆ្លងមេរោគជាតិពុលដែល បង្កើតដោយអតិសុខុមប្រាណអាច មានរោគសញ្ញាដូចជា៖ ក្អកចង្ហា ឈឺក្បាល វិលមុខ ថប់ ដង្ហើម ទន់ដៃជើង សុខភាពខ្សោយ។

☞ បើមានរោគសញ្ញាបែបនេះត្រូវទៅគិលានដ្ឋាន ពេទ្យច្រក។



## ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ

- លុះត្រាតែជាគ្រោះថ្នាក់ការងារ
- សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យា ជាមួយ ប.ស.ស
- ក្នុងករណីសង្គ្រោះបន្ទាន់ អាចសង្គ្រោះនៅកន្លែងដែលជិតបាន
- បើមិនព្យាបាលនៅមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជា មួយ ប.ស.ស ទេរាល់ការចំណាយលើការព្យាបាល នឹងធ្វើការទូទាត់សងវិញតាមការកំណត់របស់ ប.ស.ស ។



## ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ

ជនរងគ្រោះ ឬអ្នកតំណាង ត្រូវធ្វើការស្នើសុំតាមទម្រង់តារកាលិកនីមួយៗ ដូចខាងក្រោម៖

- ១ - តារកាលិកថែទាំ និងព្យាបាល
  - ឯកសារពាក់ព័ន្ធនឹងការព្យាបាល
  - វិក្កយបត្រថ្លៃព្យាបាល ឬការទិញឱសថផ្សេងៗតាម វេជ្ជបញ្ជា
- ២ - តារកាលិកបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន
  - លិខិតបញ្ជាក់ពីគ្រូពេទ្យ អំពីការសម្រាកព្យាបាល
  - លិខិតអនុញ្ញាតច្បាប់ពីសហគ្រាស គ្រឹះស្ថាន
- ៣ - តារកាលិកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍
  - ឯកសារវាយតម្លៃការបាត់បង់សមត្ថភាពការងាររបស់ គណៈកម្មការវេជ្ជសាស្ត្រ ឬគ្រូពេទ្យផ្លូវការ
- ៤- វិភាជន៍បូជាសព
  - សេចក្តីចម្លងសំបុត្រមរណៈភាព
- ៥- តារកាលិកឧត្តរជីវី
  - ចំពោះប្រពន្ធ ឬប្តីត្រូវមានសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍

**បញ្ជាក់៖** ដើម្បីទទួលបានប្រាក់ឧបត្ថម្ភខាងលើ ជនរងគ្រោះ ឬអ្នកតំណាងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬឯកសារគតិយុត្ត សមមូលដទៃទៀត។



ក្រសួងព័ត៌មាន

MINISTRY OF INFORMATION

លេខ ១២៧ ព.ម. ប្រក

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៣

ប្រកាស  
រដ្ឋមន្ត្រីក្រសួងព័ត៌មាន




- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ន.ស.រ.ក.ត/០៩០៨/១០៥៥ ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០១៩៦/១២ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០៨៩៥/០៧ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៩៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសារព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧១/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលអង្គនាយកដ្ឋានរដ្ឋបាល និងសោតទស្សន៍ ជាអង្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង អង្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន
- បានឃើញប្រកាសរបស់ក្រសួងព័ត៌មានលេខ ៧២ ព.ម.ប្រ.ក ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ ស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយព្រឹត្តិបត្រ " វេឡាជាតិរបបសន្តិសុខសង្គម " ដោយមានលោក ជាន់ ប៊ុនរិទ្ធ ជាចាងហ្វានការផ្សាយ
- បានឃើញលិខិតរបស់លោក អ៊ុក សមរិទ្ធ នាយកវេឡាជាតិរបបសន្តិសុខសង្គម ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១២ ស្តីពីសំណើសុំបន្តអាជ្ញាបណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ " វេឡាជាតិរបបសន្តិសុខសង្គម "

សម្រេច

- ប្រការ១ :** អនុញ្ញាតឱ្យព្រឹត្តិបត្រ " វេឡាជាតិរបបសន្តិសុខសង្គម " បន្តអាជ្ញាបណ្ណបោះពុម្ពផ្សាយ ដោយមានលោក ជាន់ ប៊ុនរិទ្ធ ជាចាងហ្វានការផ្សាយ ដែលមានទីស្នាក់ការស្ថិតនៅអាគារលេខ ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
- ប្រការ២ :** រាល់ដំណើរការបោះពុម្ពផ្សាយត្រូវគោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវដាក់អាស័យដ្ឋានទីតាំងការព្រឹត្តិបត្រ ឈ្មោះចាងហ្វានការផ្សាយ និងឈ្មោះអាស័យដ្ឋានរោងពុម្ព នៅលើទំព័រព្រឹត្តិបត្ររបស់ខ្លួន ព្រមទាំងយកព្រឹត្តិបត្រ មួយចំនួនមកតម្កល់ទុកនៅនាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួង ព័ត៌មាន និងចំនួន ០២ ច្បាប់ តម្កល់ទុកនៅបណ្ណាល័យជាតិ ។
- ប្រការ៣ :** ក្នុងករណីប្រព្រឹត្តល្មើសដូចចែងក្នុងប្រការ១ និងប្រការ២ ខាងលើ សាមីខ្លួនត្រូវទទួលទោសតាមច្បាប់ជាធរមាន ។
- ប្រការ៤ :** ប្រកាសនេះមានប្រសិទ្ធភាពរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
- ប្រការ៥ :** អង្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នឹងចាងហ្វានការផ្សាយព្រឹត្តិបត្រ " វេឡាជាតិរបបសន្តិសុខសង្គម " ត្រូវអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ប្រធាន

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងយុត្តិធម៌
- គ្រប់សមាជិកសភាព័ត៌មានកម្ពុជា
- " វេឡាជាតិរបបសន្តិសុខសង្គម "
- សាមីខ្លួន
- ឯកសារ - កាលប្បវត្តិ



ហ៊ុន កាញ៉ា ទិន្ទ

# ព្រះពុទ្ធចរាជ ច្រាប់ថា អបាយមុខដោយសង្ខេប

អបាយមុខមាន៤ ឃ្លាំងគឺ៖

- ១-ឥត្តជុត្ត ការលេងស្រី
- ២-សុរាជុត្ត ការលេងស្រា
- ៣-អក្ខជុត្ត ការលេងល្បែងក្នុង ឬល្បែងស៊ីសង
- ៤-ចាបមិត្ត មានជនប្រព្រឹត្តអាក្រក់ជាមិត្ត។

ទាំង៤ឃ្លាំងនេះជា ប្រមុខនៃការហិនហោច ឬសេចក្តីវិនាស។

បណ្តាអបាយមុខទាំង៤ឃ្លាំងនេះ បុគ្គលណាញៀនជាប់ ទោះត្រូវអបាយមុខណាក៏ដោយ បុគ្គលនោះក៏រមែងតែរងផលនូវការហិនហោច ឬវិនាសទ្រព្យធន បើមិនប្រើនក៏តិច ពុំដែលខានឡើយ។

## អបាយមុខ

### ពាក្យកាព្យបញ្ជាក់ឱ្យដាយចាំ (ពាក្យ៧)

- អបាយមុខនម្រកហិន  
ប្រើននាំអ្នកលេងស្រីសន្លែ  
សន្តិសុខក្តៅដួងហឫទ័យ  
យប់ថ្ងៃដេកព្រួយនឹកស្តាយក្រោយ។
- កំពុងប្រព្រឹត្តអំពើឈឺង  
ទើបបានយល់ច្បាស់ថាខ្លួនស្លោយ  
លុះដល់រំពឹងឃើញញឹកញយ  
ដុនក៏បណ្តោយដេញដើរទៀត។
- ដេញដើរត្រាតែឃើញលិចលង់  
អ្នកខ្លះម្នីរហើយនៅតែស្លៀត  
រិតតែល្ងង់ទ្រូងចង្អៀត  
អប្រៀតនឹងស្លាប់ទើបចងក្រោយ។
- ទំនាំភ្នាក់ខ្លួនជូនអស់ទ្រព្យ  
កើតទោគឈឺចាប់ស្លាប់បណ្តោយ  
ជូនកាលធ្លាក់ជាប់ដល់រូបខ្សោយ  
គួរឲ្យព្រឺខ្លាចអបាយមុខ។
- ហេតុនោះយុវជនយុវតី  
ឲ្យហើយពីក្មេងទាន់មានសុខ  
នាវអ្នកចូលរៀនកុំបញ្ចេញទ្រាន់  
ត្រូវខំសម្រុកប្រឹងរៀនសូត្រ។
- នាវអ្នកចូលរៀនកុំបញ្ចេញទ្រាន់  
សុត្ររៀនឲ្យទាល់តែរហូត  
ទាន់វិយនៅក្មេងត្រូវខំត្រួត  
បានដល់កោះត្រើយសិមសម្រាក។
- វិទ្យាជាទ្រព្យដ៏ចម្បង  
ជាទ្រព្យស្រាលនឹងមិនលំបាក  
កន្លងលើសលែងតតទ្រព្យសាក  
រេចជាបង្វេចស្តាយពាន់ទឹក។
- ទៅមកយកជាប់ទៅជាមួយ  
ចង់បានអ្វីវិទ្យាស្រែក  
វិទ្យាអាចជួយឃើញទាន់ភ្នែក  
ហៅទ្រព្យប្លែកៗឲ្យមូលមក។

វិទ្យាខណ្ឌលោមក្រុងភ្នំពេញ, ថ្ងៃចន្ទ ទី២២ ខែកក្កដា  
ព.ស. ២៥១២ គ.ស. ១៩៦៨  
សម្តេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ  
ប.អ.ស-អ.ម.វ

